



**លេខាធិការដ្ឋាន  
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ  
តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ**

**សៀវភៅណែនាំ**

**ស្តីពី**

**ការវាយតម្លៃមូលនិធិបណ្តុំនឹងការប្រែប្រួលអាកាសធាតុ  
ផ្អែកលើលទ្ធផលនៃការអនុវត្ត**

**ខែសីហា ឆ្នាំ២០១៨**

## **អារម្ភកថា**

ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានតម្រូវឲ្យក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ដែលមានភាពគ្រប់ជ្រុងជ្រោយ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានា បាននូវការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព សំដៅលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ ជាពិសេសត្រូវបានបំផ្លាញដោយគ្រោះមហន្តរាយ ធម្មជាតិ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតអូសបន្លាយ ការកើនឡើងនូវកម្ដៅ ការធ្លាក់ភ្លៀងខ្លាំង ខ្យល់ព្យុះជាដើម ដែលបង្កឡើងក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ បើទោះបីជាប្រទេសកម្ពុជា ជាប្រទេសដែលចូលរួម បង្កើនមានការប្រែប្រួលអាកាសធាតុតិចតួចក៏ពិតមែន ប៉ុន្តែប្រទេសកម្ពុជាត្រូវបានចាត់ជាប្រទេសមួយក្នុងចំណោម ប្រទេសដែលងាយរងគ្រោះបំផុតពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ។ ដោយសារតែសមត្ថភាពក្នុងការបន្ស៊ាំខ្លួន ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធជនបទមិនអាចធន់ទៅនឹងអាកាសធាតុ រួមជាមួយនឹងភាពក្រីក្រផងនោះ បានព្រួយប្រាសប្រជាពលរដ្ឋនៅទីជនបទ ជាពិសេសស្ត្រី ជនក្រីក្រ ជនពិការ ចាស់ជរា និងកុមារ ក្លាយជាជនងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យ ប្រើប្រាស់នូវសេចក្តីណែនាំបច្ចេកទេស ស្តីពីការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីខែមីនា ឆ្នាំ២០១៧ បានដាក់បញ្ចូលនូវឧបករណ៍វិភាគផល ប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ក្នុងការចូលរួមចំណែកមួយពង្រឹងសមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាចឆ្លើយតបទៅនឹងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដែលកំពុងតែគំរាមកំហែង កាន់តែធ្ងន់ធ្ងរនៅមូលដ្ឋាន។

តាមរយៈការផ្តល់បន្ថែមហិរញ្ញវត្ថុសម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ជាយន្តការដ៏សំខាន់ ក្នុងការចូលរួមចំណែកការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាពង្រឹងនូវប្រព័ន្ធរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ មូលនិធិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដោយផ្អែកលើ លទ្ធផលនៃការអនុវត្ត (PBCR Grants) ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ការគាំទ្រដល់គម្រោងវិនិយោគ ថ្នាក់ក្រោមជាតិទាំងឡាយណា ដែលបានគិតគូរដល់ការពង្រឹងភាពធន់ទៅនឹងអាកាសធាតុ និងស្របទៅតាមតម្រូវ ការអាទិភាពរបស់រដ្ឋបាលនីមួយៗ។ ក្នុងការទទួលបាននូវមូលនិធិ PBCR នេះយកទៅអនុវត្ត រដ្ឋបាលក្រុង ស្រុក ទាំងអស់ដែលត្រូវបានកំណត់ជាក្រុង ស្រុកគោលដៅ នឹងត្រូវធ្វើការវាយតម្លៃលើសមត្ថភាពអនុវត្តមូលនិធិបន្ស៊ាំ ជារៀងរាល់ឆ្នាំតាមរយៈការវាយតម្លៃដោយក្រុមការងារវាយតម្លៃរបស់លេខាធិការដ្ឋាន គ.ជ.អ.ប ឬអ្នកវាយតម្លៃ ឯករាជ្យពីខាងក្រៅ។

សៀវភៅណែនាំ ស្តីពីការវាយតម្លៃមូលនិធិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ផ្អែកលើលទ្ធផលនៃការ អនុវត្ត ត្រូវបានរៀបចំឡើងជាគោលការណ៍ណែនាំសម្រាប់ការពិនិត្យ និងវាយតម្លៃនូវសមត្ថភាពដឹកនាំអនុវត្ត

មូលនិធិបន្សំនឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋបាលក្រុង ស្រុក ដែលមានភាពសាមញ្ញ ងាយស្រួល និងស្របទៅតាមស្ថានភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ លទ្ធផលនៃការវាយតម្លៃគឺជាគោលការណ៍ជាក់លាក់ក្នុងការបែងចែកមូលនិធិលើកទឹកចិត្តសម្រាប់ក្រុង ស្រុក ដោយផ្អែកលើពិន្ទុអនុវត្តរៀបរៀងទៅនឹងឆ្នាំមុន ឬក៏ត្រូវផ្អាកការផ្តល់មូលនិធិដល់ក្រុង ស្រុក ដែលបានពិន្ទុវាយតម្លៃការអនុវត្តទាបជាងលក្ខខណ្ឌអប្បបរមា គឺទាបជាងមធ្យមភាគ៥០%។


ការវាយតម្លៃសមត្ថភាពដោយផ្អែកលើលទ្ធផលនៃការអនុវត្តនេះជាការមួយប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពក្នុងការលើកទឹកចិត្តដល់ភ្នាក់ងារអនុវត្តពង្រឹងការអនុវត្តនូវប្រព័ន្ធ ក៏ដូចជាធ្វើឲ្យប្រសើរឡើងសមត្ថភាពក្នុងការដឹកនាំគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តមូលនិធិបន្សំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបទៅនឹងហានិភ័យនៃគ្រោះមហន្តរាយធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ។

កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំ និងផែនការអនុវត្តរយៈពេល៣ឆ្នាំ ដំណាក់កាលទី៣ បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីត្រៀមខ្លួនចូលរួមដោះស្រាយបញ្ហាដែលជះឥទ្ធិពលអវិជ្ជមានពីការប្រែប្រួលអាកាសធាតុនៅក្នុងដែនដីរបស់ខ្លួន។

ក្នុងនាមជាអ្នកសម្របសម្រួលផ្តល់មូលនិធិបន្សំការប្រែប្រួលអាកាសធាតុ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ សូមលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលស្ថិតក្នុងតំបន់ងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនទប់ទល់ទៅនឹងព្រឹត្តិការណ៍អាកាសធាតុអាក្រក់ ដែលអាចកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពង្រឹងសមត្ថភាពប្រជាពលរដ្ឋឆន់ទៅនឹងការប្រែប្រួលអាកាសធាតុលើគ្រប់វិស័យ ស្របទៅតាមតួនាទីភារកិច្ចដែលបានកំណត់នៅក្នុងច្បាប់ សំដៅកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ការលើកកម្ពស់សុខុមាលភាព ជីវភាពរស់នៅ គុណភាពនៃជីវិត និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃអង្គារ ១០ កក្កដា ២០១៨ ឆ្នាំ ច សំរិទ្ធិស័ក ព.ស ២៥៦២

ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៨

ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.   
   
ស្តី-លេខ្នាំ

# មាតិកា

|                                                                             |    |
|-----------------------------------------------------------------------------|----|
| ១. គោលបំណង .....                                                            | 2  |
| ២. ពេលវេលានៃការវាយតម្លៃ .....                                               | 4  |
| ៣. ការទទួលខុសត្រូវ .....                                                    | 4  |
| ៤. ដំណើរការនៃការវាយតម្លៃ .....                                              | 4  |
| ៥. ការអនុវត្តការវាយតម្លៃ.....                                               | 5  |
| ផ្នែកទី ១៖ គុណភាពនៃគម្រោងមូលនិធិ PBCR .....                                 | 6  |
| ផ្នែកទី ២៖ គុណភាពនៃដំណើរការអនុវត្តមូលនិធិ PBCR .....                        | 10 |
| ផ្នែកទី ៣៖ អ្នកទទួលបានផលគម្រោងមូលនិធិ PBCR.....                             | 12 |
| ផ្នែកទី ៤៖ សន្ទស្សន៍នៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ ..... | 15 |
| ៦. សង្ខេបលទ្ធផល .....                                                       | 18 |
| ៧. របាយការណ៍នៃការវាយតម្លៃ .....                                             | 19 |
| ៨. ឧបសម្ព័ន្ធ .....                                                         | 19 |



## ១. គោលបំណង

*ហេតុអ្វីត្រូវធ្វើការវាយតម្លៃ មូលនិធិបន្តនឹងការប្រែប្រួលអាកាសធាតុផ្នែកលើលទ្ធផល នៃការអនុវត្ត (មូលនិធិ PBCR) ?*

រដ្ឋបាលក្រុង ស្រុក ដែលទទួលបានមូលនិធិ PBCR ត្រូវធ្វើការវាយតម្លៃលទ្ធផលនៃការអនុវត្តជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើល៖


- តើក្រុង ស្រុកបានគោរពតាមលក្ខខណ្ឌអប្បបរមាក្នុងការទទួលមូលនិធិ PBCR ដែរឬទេ ?
- តើក្រុង ស្រុកបានកែលម្អសមត្ថភាពរបស់ខ្លួន ក្នុងការបន្តទៅនឹងការប្រែប្រួលអាកាសធាតុ បើធៀបទៅនឹងសមត្ថភាពនៅពេលដែលក្រុង ស្រុកនោះបានចូលរួមក្នុងកម្មវិធីមូលនិធិ PBCR ដែរឬទេ ? តើក្រុង ស្រុកត្រូវទទួលបានមូលនិធិលើកទឹកចិត្ត ដោយផ្អែកលើលទ្ធផលនៃការអនុវត្តមូលនិធិ PBCR (២៥% នៃមូលនិធិ PBCR សរុប) ដែរឬទេ ?
- ត្រួតពិនិត្យមើលថាតើលទ្ធផលនៃកម្មវិធីមូលនិធិ PBCR ថ្នាក់ជាតិ អនុវត្តមានប្រសិទ្ធភាពដែរឬទេ ? (ពិន្ទុវាយតម្លៃលទ្ធផលនៃការអនុវត្តគឺជាសូចនាករមួយសម្រាប់លទ្ធផលនៃកម្មវិធី)។

*តើពិន្ទុវាយតម្លៃមូលនិធិបន្តនឹងការប្រែប្រួលអាកាសធាតុផ្នែកលើលទ្ធផលនៃការអនុវត្ត ត្រូវបានប្រើក្នុងការគណនាមូលនិធិ PBCR ដូចម្តេច ?*

មូលនិធិ PBCR ត្រូវបានបែងចែកដូចតទៅ៖

- ៧៥% នៃមូលនិធិ PBCR សរុបជាមូលនិធិគោលសម្រាប់ធ្វើការបែងចែកដល់ក្រុង ស្រុក និងឃុំ សង្កាត់គោលដៅដែលទទួលបានពិន្ទុអប្បបរមា ៥០% នៅក្នុងការវាយតម្លៃលទ្ធផលនៃការអនុវត្ត។
- ២៥% នៃមូលនិធិ PBCR ត្រូវបានផ្តល់ដោយផ្អែកលើពិន្ទុវាយតម្លៃលទ្ធផលនៃការអនុវត្ត ដែលលើសពីពិន្ទុអប្បបរមា (៥០%)។

ការផ្តល់ពិន្ទុនៃការអនុវត្ត ត្រូវបានគណនាដោយផ្អែកទៅលើថាតើក្រុង ស្រុកនោះសម្រេចបានលទ្ធផលល្អកម្រិតណាបើធៀបទៅនឹងពិន្ទុបឋមរបស់ខ្លួន។ ប៉ុន្តែមិនមែនផ្អែកទៅលើថាតើក្រុង ស្រុកនោះសម្រេចបានពិន្ទុល្អកម្រិតណាធៀបទៅនឹងក្រុង ស្រុកផ្សេងនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយពិន្ទុបឋមអាចមានភាពខុសគ្នារវាងក្រុង ស្រុកនីមួយៗ។ ក្រុង ស្រុកដែលមានពិន្ទុទាបនៅពេលចាប់ផ្តើម ប៉ុន្តែបានកែលម្អក្នុងកំឡុងវាយតម្លៃ អាចទទួលបានទឹកប្រាក់ច្រើនជាងក្រុង ស្រុកដែលមានពិន្ទុខ្ពស់នាពេលចាប់ផ្តើម ដែលមិនបានកែលម្អនាពេលវាយតម្លៃ។ រដ្ឋបាលក្រុង ស្រុកដែលមានប្រជាជនក្រីក្រ និងនៅជាប់ស្រយាលច្រើន អាចមានពិន្ទុបឋមទាបជាងក្រុង ស្រុកដែលប្រជាជនមានជីវភាពធូរធារ និងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។ ការផ្តល់មូលនិធិ PBCR ត្រូវធ្វើឡើងដោយផ្អែកលើការវាយតម្លៃលទ្ធផលនៃការអនុវត្ត ដោយមិនធៀបជាមួយលទ្ធផលនៃការអនុវត្តរបស់ក្រុង ស្រុកផ្សេងទេ។



**តើមានអ្វីកើតឡើងប្រសិនបើពិន្ទុវាយតម្លៃទាបខ្លាំង ?**

សូចនាករមួយចំនួននៅក្នុងការវាយតម្លៃលទ្ធផលនៃការអនុវត្ត មានភាពងាយស្រួលបំផុតសម្រាប់ឲ្យក្រុង ស្រុក សម្រេចបានពិន្ទុល្អ។ រីឯសូចនាករមួយចំនួនទៀត អាចមានភាពលំបាកក្នុងការសម្រេចបានពិន្ទុល្អ ជាពិសេសសម្រាប់ ក្រុង ស្រុកដែលទើបបានចូលរួមអនុវត្តកម្មវិធីមូលនិធិ PBCR ។ រដ្ឋបាលក្រុង ស្រុកមួយចំនួន (ស្រុកដែលមានប្រជាជន ក្រីក្រ និងនៅដាច់ស្រយាល ដែលធនធានមានកម្រិត) អាចមានការលំបាកក្នុងការសម្រេចបានពិន្ទុខ្ពស់ ក្នុងការវាយ តម្លៃលទ្ធផលនៃការអនុវត្តរបស់ខ្លួន។ ទោះយ៉ាងណាការផ្តល់មូលនិធិមានបំណងធ្វើការបង្កើនពិន្ទុនៃការអនុវត្ត ឲ្យមាន ភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រសិនបើក្រុង ស្រុកទទួលបានពិន្ទុខ្ពស់នៅពេលចាប់ផ្តើមការអនុវត្ត នោះប្រព័ន្ធ នៃការវាយតម្លៃនឹងឥតប្រយោជន៍។

ការទទួលបានមូលនិធិ PBCR គោល ក្រុង ស្រុកទាំងអស់ត្រូវតែទទួលបានពិន្ទុយ៉ាងតិច ៥០%។ នេះជា លក្ខខណ្ឌអប្បបរមាលើការវាយតម្លៃលទ្ធផលនៃការអនុវត្ត។ ក្នុងករណីក្រុង ស្រុកដែលទទួលបានពិន្ទុទាបជាង៥០% ក្រុង ស្រុកនោះនឹងមិនទទួលបានមូលនិធិ PBCR ឡើយ។

ក្រុង ស្រុក ដែលទទួលបានពិន្ទុទាបជាង៥០% លុះត្រាតែ ក្រុង ស្រុកនោះ ៖

- មិនបានសហការជាមួយនឹងក្រុមវាយតម្លៃ
- មិនបានផ្តល់ឯកសារដែលចាំបាច់សម្រាប់ការវាយតម្លៃ
- មិនបានបញ្ចូលទិន្នន័យស្តីពីគម្រោងប្រើប្រាស់មូលនិធិ PBCR ទៅក្នុងប្រព័ន្ធទិន្នន័យព័ត៌មានគម្រោង (PID) ឬក៏រក្សាទុកទិន្នន័យក្នុងប្រព័ន្ធសម្រាប់គ្រប់គ្រងព័ត៌មានគម្រោងផ្សេងទៀត

**លក្ខខណ្ឌចាំបាច់គឺ៖** បើសូចនាករមួយពុំមានឯកសារយោងត្រឹមត្រូវទេ សូចនាករនោះនឹងទទួលបានពិន្ទុសូន្យ។

ប្រសិនបើក្រុង ស្រុកណាមួយបានពិន្ទុទាបជាង ៥០% ក្រុង ស្រុកនោះអាចស្នើសុំឲ្យលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើការវាយតម្លៃលទ្ធផលនៃការអនុវត្តម្តងទៀត ជាធម្មតាក្រុង ស្រុក អាចធ្វើការវាយតម្លៃជាថ្មីម្តងទៀត ក្រោយរយៈពេល មួយខែ។ ហើយការចំណាយក្នុងការវាយតម្លៃលើកទីពីរនឹងត្រូវកាត់ចេញពីមូលនិធិ PBCR ថ្មី។ ក្នុងករណីលទ្ធផលនៃ

ការវាយតម្លៃការអនុវត្តនៅតែទទួលបានពិន្ទុទាបជាង ៥០% តម្លៃនៃការវាយត្រូវចំណាយចេញពីខ្ទង់ថវិកាសម្រាប់ វាយតម្លៃមូលនិធិ PBCR ក្នុងឆ្នាំអនុវត្តន៍។

## ២. ពេលវេលានៃការវាយតម្លៃ

*តើការវាយតម្លៃមូលនិធិ PBCR ត្រូវអនុវត្តនៅពេលណា?*

រដ្ឋបាលក្រុង ស្រុកនីមួយៗ ត្រូវមានទិន្នន័យដើមគ្រាមុនពេលទទួលបានមូលនិធិ PBCR លើកដំបូង។ ដើម្បី មានទិន្នន័យនេះ ក្រុង ស្រុកត្រូវធ្វើការវាយតម្លៃដើមគ្រាជាមុនសិន។ ការវាយតម្លៃដើមគ្រា គួរត្រូវធ្វើឡើងក្រោយពេល ក្រុង ស្រុក៖

- ត្រូវបានជ្រើសរើសជាស្រុកគោលដៅ
- បានរៀបចំយុទ្ធសាស្ត្របន្តវិនិយោគការប្រែប្រួលអាកាសធាតុក្នុង ស្រុកលើកដំបូង

លេខាធិការដ្ឋាន គ.ជ.អ.ប នឹងអនុវត្តការវាយតម្លៃ ទៅលើលទ្ធផលនៃការអនុវត្តជារៀងរាល់ឆ្នាំ។ ជាធម្មតាការ វាយតម្លៃគួរត្រូវបានធ្វើឡើងនៅមុនដំណាច់ឆ្នាំនីមួយៗ នៃការអនុវត្តគម្រោងស្របទៅតាមដំណើរការកសាងផែនការ វិនិយោគបីឆ្នាំរំកិលរបស់ឃុំ សង្កាត់ ពោលគឺធ្វើឲ្យបានមុនសិក្ខាសាលាសមាហរណកម្មផែនការថ្នាក់ក្រុង ស្រុកដើម្បីបាន លទ្ធផលវាយតម្លៃ យកមកប្រើប្រាស់សម្រាប់ការផ្តល់មូលនិធិ PBCR សម្រាប់ឆ្នាំបន្ទាប់។

## ៣. ការទទួលខុសត្រូវ

*តើនរណាជាអ្នកធ្វើការវាយតម្លៃលទ្ធផលនៃការអនុវត្ត?*

លេខាធិការដ្ឋាន គ.ជ.អ.ប ទទួលខុសត្រូវក្នុងការវាយតម្លៃលទ្ធផលនៃការអនុវត្តប្រចាំឆ្នាំ ក្នុងករណីដែលមាន តម្រូវការធនធានមនុស្សពីខាងក្រៅក្នុងការវាយតម្លៃលេខាធិការដ្ឋាន គ.ជ.អ.ប អាចធ្វើការជ្រើសរើសភ្នាក់ងារ បច្ចេកទេសពីខាងក្រៅមកធ្វើការវាយតម្លៃ។ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងនៅតែទទួលខុសត្រូវចំពោះគុណភាពនៃការ វាយតម្លៃនោះ។ ដើម្បីធានាគុណភាពនៃការវាយតម្លៃ លេខាធិការដ្ឋាន គ.ជ.អ.ប នឹងធ្វើការណែនាំតម្រង់ទិស ឬ បណ្តុះបណ្តាលស្តីពីនីតិវិធីនៃការវាយតម្លៃដល់ភ្នាក់ងារអនុវត្ត។

## ៤. ដំណើរការនៃការវាយតម្លៃ

*តើការវាយតម្លៃមូលនិធិPBCR មានជំហានអ្វីខ្លះ?*

ជំហានក្នុងការវាយតម្លៃមូលនិធិPBCR រួមមាន៖

លេខាធិការដ្ឋាន គ.ជ.អ.ប ជូនដំណឹងអំពីកាលបរិច្ឆេទ នៃការវាយតម្លៃដល់ក្រុង ស្រុក។


<sup>1</sup> ភ្នាក់ងារអនុវត្ត សំដៅទៅលើភ្នាក់ងារបច្ចេកទេសពីខាងក្រៅ ឬក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប។

- ក. រដ្ឋបាលក្រុង ស្រុករៀបចំឯកសារ ដែលត្រូវការសម្រាប់ការវាយតម្លៃ ( សូមមើល ឧបសម្ព័ន្ធ ១ )
- ខ. រដ្ឋបាលក្រុង ស្រុកអនុវត្តស្វ័យវាយតម្លៃ
- គ. ក្រុមវាយតម្លៃចុះធ្វើការវាយតម្លៃនៅថ្នាក់ក្រុង ស្រុក។ ជាធម្មតាការវាយតម្លៃនឹងត្រូវអនុវត្តរយៈពេលមួយថ្ងៃក្នុងមួយក្រុង ស្រុក។ សកម្មភាពរួមមាន៖
  - ពេលព្រឹក៖ ការណែនាំខ្លួនរបស់ក្រុមវាយតម្លៃ  
បំបែកក្រុមវាយតម្លៃជាពីរក្រុមតូច
    - មួយក្រុមចុះពិនិត្យលទ្ធផលគម្រោងមូលនិធិ PBCR នៅទីតាំងគម្រោង
    - មួយក្រុមទៀតពិនិត្យឯកសារនៅសាលាក្រុង ស្រុក
  - ពេលរសៀល៖
    - ក្រុមវាយតម្លៃចុះទៅទីតាំងគម្រោងដើម្បីជួយសម្របសម្រួលការវាយតម្លៃតាមបែបចូលរួម (ប្រហែល ១ ម៉ោងនៅទីតាំងនីមួយៗ )
    - ការប្រជុំផ្តល់ព័ត៌មានត្រឡប់រយៈពេលខ្លីនៅសាលាក្រុង ស្រុក
- ឃ. ក្រុមវាយតម្លៃរៀបចំរបាយការណ៍ ស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្ត រួចដាក់ស្នើសុំការឯកភាពពីថ្នាក់ដឹកនាំ លេខាធិការដ្ឋាន គ.ជ.អ.ប
- ង. របាយការណ៍វាយតម្លៃ ដែលទទួលបានការឯកភាព ត្រូវចម្លងជូនរដ្ឋបាលក្រុង ស្រុកដើម្បីជ្រាបជាព័ត៌មាន។

## ៥. ការអនុវត្តការវាយតម្លៃ

*តើមានសូចនាករអ្វីខ្លះ ត្រូវបានប្រើនៅក្នុងការវាយតម្លៃមូលនិធិPBCR?*

ការវាយតម្លៃលទ្ធផលនៃការអនុវត្តត្រូវបានធ្វើផ្នែកលើវិធីសាស្ត្រប័ណ្ណតុល្យភាពពិន្ទុ (Balanced Scorecard methodology) ដែលមានការវាយតម្លៃលើផ្នែកបួនផ្សេងគ្នា ដោយពិន្ទុអតិបរិមាសសម្រាប់ផ្នែកទាំងបួនមានតម្លៃស្មើគ្នា។ ពិន្ទុអតិបរិមាសសម្រាប់ផ្នែកនីមួយៗ គឺស្មើនឹង ២៥% នៃពិន្ទុអតិបរិមាសសម្រាប់ការវាយតម្លៃទាំងមូល។ ផ្នែកទាំងបួនមានបង្ហាញនៅក្នុងតារាងតុល្យភាពពិន្ទុ (Balanced Scorecard) ខាងក្រោម។

| តារាងពិន្ទុវាយតម្លៃលទ្ធផលនៃការអនុវត្តការសម្របតាមការប្រែប្រួលអាសាសនាគុណភាពក្រុង ស្រុក                                                        |                                                                                                                                                                                                                       |
|---------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| <b>ផ្នែកទី ១</b><br>គុណភាពនៃលទ្ធផលគម្រោងមូលនិធិ PBCR<br> | <b>ផ្នែកទី ៣</b><br>អ្នកទទួលបានរបស់គម្រោងមូលនិធិ PBCR<br>ការវាយតម្លៃតាមការចូលរួម ដោយអ្នកទទួលបាន<br>ជាអ្នកផ្តល់ពិន្ទុដោយផ្ទាល់<br> |
| <b>ផ្នែកទី ២</b><br>គុណភាពនៃដំណើរការអនុវត្តគម្រោងមូលនិធិ PBCR                                                                               | <b>ផ្នែកទី ៤</b><br>សន្ទស្សន៍នៃការបញ្ចប់ការប្រែប្រួលអាសាសនា<br>រដ្ឋបាលថ្នាក់ក្រោមជាតិ                                                                                                                                 |



|  |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                      |
|--|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|  | <p>សន្ទស្សន៍នេះផ្អែកលើវិធីសាស្ត្រ ដែលបានរៀបចំដោយក្រសួងបរិស្ថាន។ សន្ទស្សន៍នេះវាស់វែងថា តើក្រុង ស្រុកបានធ្វើការបញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងការរៀបចំផែនការ និងរៀបចំថវិកាបានល្អកម្រិតណា ដោយប្រើសូចនាករសំខាន់ៗចំនួនបួនដូចខាងក្រោម៖</p> <ul style="list-style-type: none"> <li>• ការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាបនៅក្នុងផែនការ</li> <li>• សមត្ថភាព និងការសម្របសម្រួលស្ថាប័ន</li> <li>• ការទទួលបាន និងការប្រើប្រាស់ព័ត៌មានអំពីអាកាសធាតុ</li> <li>• សមាហរណកម្មការប្រែប្រួលអាកាសធាតុទៅក្នុងហិរញ្ញប្បទាន</li> </ul> |
|--|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|

**ផ្នែកទី ១៖ គុណភាពនៃលទ្ធផលគម្រោងមូលនិធិ PBCR**

| គុណភាពនៃលទ្ធផលគម្រោង PBCR |                                                                                                    |           |
|---------------------------|----------------------------------------------------------------------------------------------------|-----------|
| ១                         | គម្រោងឆ្លើយតបទៅនឹងបណ្តាអាទិភាពនៅក្នុងយុទ្ធសាស្ត្របន្តវិនិយោគការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក | ៤០ ពិន្ទុ |
| ២                         | គុណភាពបច្ចេកទេសនៃគម្រោង                                                                            | ៤០ ពិន្ទុ |
| ៣                         | និរន្តរភាពនៃគម្រោង                                                                                 | ២០ ពិន្ទុ |

ដើម្បីបង្ហាញថា គម្រោងឆ្លើយតបទៅនឹងបណ្តាអាទិភាពនៅក្នុងយុទ្ធសាស្ត្របន្តវិនិយោគការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក។ រដ្ឋបាលក្រុង ស្រុកត្រូវតែបំពេញតារាងព័ត៌មានគម្រោង (ឧបសម្ព័ន្ធ ៣)។ តារាងព័ត៌មានគម្រោងគួរតែបង្ហាញគម្រោងទាំងអស់ដែលកំពុងអនុវត្តក្នុងឆ្នាំអនុវត្ត (អាទិភាពលើគម្រោងដែលបានបញ្ចប់១០០%)។

គម្រោងនីមួយៗនៅក្នុងតារាងព័ត៌មានគម្រោង ក្រុង ស្រុក ត្រូវគូសសម្គាល់ទីតាំងគម្រោងនៅលើផែនទីហានិភ័យនៃគ្រោះមហន្តរាយ ដោយសារការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក។

តារាងព័ត៌មានគម្រោងគួរតែបង្ហាញនូវ៖

- តើបញ្ហាអាកាសធាតុអ្វីខ្លះដែលគម្រោងនោះពាក់ព័ន្ធ (ស្រង់ចេញពីបញ្ហាទាំងឡាយដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្របន្តវិនិយោគការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក)
- ប្រភេទគម្រោង (គឺជាគម្រោង អាទិភាពដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្របន្តវិនិយោគការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក)

ក្រុមវាយតម្លៃត្រូវពិនិត្យឲ្យច្បាស់ថា ១. ពិពណ៌នាគម្រោងត្រូវគ្នានឹងប្រភេទគម្រោង ដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្របន្តវិនិយោគការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក (DCCS) និង ២. ប្រភេទគម្រោងមានបង្ហាញនៅក្នុង DCCS ថាពាក់ព័ន្ធទៅនឹងបញ្ហាការប្រែប្រួលអាកាសធាតុដែលបានកំណត់។

| ១. គម្រោងត្រូវគ្នានឹងបណ្តាអាទិភាពនៅក្នុងផែនការយុទ្ធសាស្ត្របន្តវិនិយោគការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក (DCCS)                   |                                                   | ពិន្ទុ |
|--------------------------------------------------------------------------------------------------------------------------------------|---------------------------------------------------|--------|
| ១.១ គម្រោងទាំងអស់ដែលផ្តល់ហិរញ្ញប្បទានដោយ PBCR ត្រូវតែជាប្រភេទគម្រោងដែលបានកំណត់នៅក្នុង DCCS ហើយពាក់ព័ន្ធនឹងបញ្ហាការប្រែប្រួលអាកាសធាតុ | គម្រោងទាំងអស់ស្ថិតនៅក្នុង DCCS                    | ២០     |
|                                                                                                                                      | គម្រោងមួយ មិនស្ថិតនៅក្នុង DCCS                    | ១០     |
|                                                                                                                                      | គម្រោងពីរ ឬច្រើន មិនស្ថិតនៅក្នុង DCCS             | ០      |
|                                                                                                                                      | មិនមាននៅក្នុង DCCS ឬមិនបានបំពេញតារាងព័ត៌មានគម្រោង | ០      |

បន្ទាប់មក ក្រុមវាយតម្លៃ ត្រូវពិនិត្យផ្ទៀងផ្ទាត់ឲ្យបានច្បាស់ថាទីតាំងនៃគម្រោងនីមួយៗ ពិតជាស្ថិតនៅក្នុងតំបន់ងាយរងគ្រោះដោយសារបញ្ហាអាកាសធាតុដែលគម្រោងនោះពាក់ព័ន្ធ (ឧទាហរណ៍៖ ត្រូវតែមានទីទួលសុវត្ថិភាពមួយនៅក្នុងតំបន់ដែលងាយរងគ្រោះដោយសារទឹកជំនន់ ត្រូវមានគម្រោងធារាសាស្ត្រនៅក្នុងតំបន់ដែលមានបញ្ហាគ្រោះរាំងស្ងួត)។

| ១. គម្រោងត្រូវគ្នានឹងបណ្តាអាទិភាពនៅក្នុងយុទ្ធសាស្ត្របន្តវិនិយោគការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក (DCCS)                   |                                                                                  | ពិន្ទុ |
|--------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------|--------|
| ១.២ គម្រោងទាំងអស់ដែលផ្តល់ហិរញ្ញប្បទានដោយ PBCR ស្ថិតនៅក្នុងទីតាំងមួយដែលងាយរងគ្រោះដោយសារបញ្ហាអាកាសធាតុដែលគម្រោងនោះពាក់ព័ន្ធជាមួយ | គម្រោងទាំងអស់ស្ថិតនៅក្នុងទីតាំងដែលងាយរងគ្រោះ                                     | ២០     |
|                                                                                                                                | គម្រោងមួយមិនស្ថិតនៅក្នុងទីតាំងដែលងាយរងគ្រោះ                                      | ១០     |
|                                                                                                                                | គម្រោងពីរ ឬច្រើនមិនស្ថិតនៅក្នុងទីតាំងដែលងាយរងគ្រោះ                               | ០      |
|                                                                                                                                | មិនមានផែនទីបង្ហាញក្នុងផែនទីហានិភ័យនៃគ្រោះមហន្តរាយ ឬមិនបានបំពេញតារាងព័ត៌មានគម្រោង | ០      |

គុណភាពបច្ចេកទេសនៃគម្រោង PBCR ផ្អែកទៅលើការត្រួតពិនិត្យគុណភាពនៃលទ្ធផលគម្រោងជាក់ស្តែង។ សម្រាប់គម្រោងមិនមែនហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រុមវាយតម្លៃគួរតែស្នើឲ្យភ្នាក់ងារអនុវត្តពន្យល់អំពីអ្វីដែលពួកគេបានអនុវត្ត និងរបៀបដែលពួកគេបានអនុវត្ត ហើយព្យាយាមផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវលើបញ្ហានេះដោយពិភាក្សាជាមួយអ្នកទទួលបានផល។

ការចុះពិនិត្យមើលលទ្ធផលទាំងអស់របស់គម្រោងនឹងមិនអាចអនុវត្តបានទេ។ ដូច្នេះ ក្រុមវាយតម្លៃគម្រោងត្រូវព្យាយាមចុះពិនិត្យគម្រោងយ៉ាងតិចចំនួន២គម្រោង ។

- ពេលព្រឹក៖** ក្រុមវាយតម្លៃគម្រោងត្រូវចំណាយពេលចុះពិនិត្យប្រហែល៣០នាទី សម្រាប់គម្រោងនីមួយៗ។
- ពេលរសៀល៖** ក្រុមវាយតម្លៃគម្រោងត្រូវចុះពិនិត្យគម្រោងពីបន្ថែមទៀត ដើម្បីធ្វើការវាយតម្លៃតាមបែបចូលរួម។ ដូច្នេះក្រុមវាយតម្លៃគម្រោងអាចចុះពិនិត្យគម្រោងបានរហូតដល់ប្រាំពីរគម្រោងក្នុងមួយថ្ងៃ។ ពិន្ទុ

សម្រាប់សូចនាករគុណភាពបច្ចេកទេសគឺជាពិន្ទុមធ្យមនៃគម្រោងដែលក្រុមវាយតម្លៃបានចុះវាយតម្លៃ។ ចំពោះគម្រោង ដែលក្រុមវាយតម្លៃមិនអាចចុះវាយតម្លៃបាន គម្រោងនោះមិនត្រូវដាក់បញ្ចូលនៅក្នុងការដាក់ពិន្ទុទេ។

គម្រោងដែលត្រូវដាក់បញ្ចូលទៅក្នុងការវាយតម្លៃត្រូវតែ ១. ផ្តល់ហិរញ្ញប្បទានដោយមូលនិធិPBCR ២. បញ្ចប់ជាស្ថាពរ ឬដែលបានអនុវត្តក្នុងឆ្នាំនៃការអនុវត្ត និង ៣. ជាគម្រោងដែលមិនអនុវត្តឆ្លងឆ្នាំ។

ការវាយតម្លៃគុណភាពបច្ចេកទេស គឺផ្អែកលើមតិយោបល់របស់ក្រុមវាយតម្លៃទៅលើសូចនាករដូចខាងក្រោមនេះ៖

- តើគម្រោងនោះពាក់ព័ន្ធនឹងបញ្ហាអាកាសធាតុដូចម្តេច ?
- តើគម្រោងនឹងទទួលបានជោគជ័យដូចម្តេចនៅក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីបញ្ហាអាកាសធាតុ ?
- តើគុណភាពបច្ចេកទេស ( នៃការសាងសង់ ប្រសិនបើជាគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ) ល្អកម្រិតណា ?

| ២. គុណភាពបច្ចេកទេស                                                   |                                                                                                                        | ពិន្ទុ |
|----------------------------------------------------------------------|------------------------------------------------------------------------------------------------------------------------|--------|
| ២.១ តើគម្រោង ទទួលបានជោគជ័យកម្រិតណានៅក្នុងការដោះស្រាយបញ្ហាអាកាសធាតុ ? | ជោគជ័យខ្លាំង                                                                                                           | ១៥     |
|                                                                      | ជោគជ័យមធ្យម                                                                                                            | ១០     |
|                                                                      | ជោគជ័យខ្លះ                                                                                                             | ៥      |
|                                                                      | មិនជោគជ័យ                                                                                                              | ០      |
|                                                                      | មិនមានព័ត៌មានច្បាស់លាស់អំពីបញ្ហាការប្រែប្រួលអាកាសធាតុដែលគម្រោងនោះពាក់ព័ន្ធជាមួយ                                        | ០      |
| ២.២ វាយតម្លៃគុណភាពបច្ចេកទេសនៃលទ្ធផលគម្រោង                            | ល្អណាស់                                                                                                                | ២៥     |
|                                                                      | ល្អ                                                                                                                    | ២០     |
|                                                                      | អាចទទួលយកបាន                                                                                                           | ១៥     |
|                                                                      | មានចំណុចខ្វះខាតមួយចំនួន                                                                                                | ១០     |
|                                                                      | គុណភាពអន់                                                                                                              | ៥      |
|                                                                      | ( សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ) ៖ អ្នកទទួលការមិន ត្រូវ បានធ្វើការទូទាត់ថ្លៃឈ្នួលសម្រាប់គុណភាពការងារបែបនេះទេ | ០      |

តារាងព័ត៌មានគម្រោងបង្ហាញនូវបញ្ហាអាកាសធាតុដែលគម្រោងមានបំណងដោះស្រាយ។

សម្រាប់សូចនាករ ២.១ ក្រុមវាយតម្លៃត្រូវ វាយតម្លៃថាតើគម្រោងនឹងជួយដោះស្រាយបញ្ហាបានកម្រិតណា។  
ឧទាហរណ៍៖ ប្រសិនបើបញ្ហានោះជា “ផ្លូវថ្នល់បានខូចខាតដោយសារទឹកជំនន់” តើគម្រោងនោះនឹងកាត់បន្ថយបរិមាណនៃការខូចខាតដែរឬទេ បើប្រៀបធៀបទៅនឹងផ្លូវថ្នល់ដែលអាចសាងសង់ដោយមិនចាំបាច់ប្រើមូលនិធិPBCR ?

សម្រាប់សូចនាករ ២.២ ក្រុមវាយតម្លៃត្រូវ វាយតម្លៃគុណភាពបច្ចេកទេសនៃការអនុវត្ត។

តារាងណែនាំអំពីការដាក់ពិន្ទុ៖

| ពិន្ទុ           | អត្ថន័យ                                                                                                                                                                                                                                                         |
|------------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| ល្អណាស់          | គុណភាពបច្ចេកទេសខ្ពស់បំផុត៖ ប្រសើរជាងគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ហើយគ្មានចំណុចខ្វះខាត                                                                                                                                                                         |
| ល្អ              | គុណភាពបច្ចេកទេសខ្ពស់៖ គោរពតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ហើយគ្មានចំណុចខ្វះខាត                                                                                                                                                                                |
| អាចទទួលយកបាន     | គុណភាពបច្ចេកទេសល្អជាទូទៅ។ មានចំណុចខ្វះខាតខ្លះ ប៉ុន្តែមិនប៉ះពាល់ដល់គុណភាព និងលទ្ធផលគម្រោង                                                                                                                                                                        |
| ចំណុចខ្វះខាតខ្លះ | គុណភាពបច្ចេកទេសអស់។ ផលប្រយោជន៍របស់គម្រោងនឹងត្រូវកាត់បន្ថយដោយសារតែគុណភាពទាប                                                                                                                                                                                      |
| គុណភាពអស់        | គុណភាពបច្ចេកទេសអស់ខ្លាំង។ អត្ថប្រយោជន៍របស់គម្រោងមានតិចជាងអត្ថប្រយោជន៍ដែលបានគ្រោងទុកយ៉ាងច្រើនដោយសារតែគុណភាពបច្ចេកទេសអស់                                                                                                                                          |
| ០ (សូន្យ)        | គុណភាពបច្ចេកទេសអស់បំផុត។ ដោយសារតែគុណភាពបច្ចេកទេសអស់ មិនត្រូវតាមគំនូសប្លង់បច្ចេកទេស និងគម្រោងបានផ្តល់ផលប្រយោជន៍តិចតួចបំផុត ឬគ្មានផលប្រយោជន៍ទាល់តែសោះ។ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ៖ អ្នកទទួលបានការមិនគួរទទួលបានការទូទាត់ថ្លៃឈ្នួលសម្រាប់គុណភាពការងារបែបនេះទេ។ |

សូចនាករសម្រាប់និរន្តរភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធណាមួយដែល ១.មិនមានគណៈកម្មាធិការថែទាំគម្រោង និង ២.មិនមានផែនការច្បាស់លាស់ និងមិនមានភស្តុតាងហិរញ្ញវត្ថុសមហេតុសមផលលើការថែទាំ។

| ៣. និរន្តរភាព (គម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត)                                                       |                                                 | ពិន្ទុ |
|-------------------------------------------------------------------------------------------------------|-------------------------------------------------|--------|
| ៣.១ មានគណៈកម្មការថែទាំគម្រោង ដែលមានប្រធានមួយរូប និងមានរាយនាមសមាជិក ដែលបានជួបប្រជុំគ្នាយ៉ាងតិចណាស់ម្តង | មាន                                             | ១០     |
|                                                                                                       | គ្មាន                                           | ០      |
|                                                                                                       | មានគណៈកម្មាធិការថែទាំ ប៉ុន្តែមិនមានឯកសារបញ្ជាក់ | ០      |
|                                                                                                       | មាន                                             | ១០     |

|                                                                                                      |                                                                                                                                                                                                             |   |
|------------------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---|
| ៣.២ មានផែនការ និងថវិកា                                                                               | គ្មាន                                                                                                                                                                                                       | ០ |
| សម្រាប់ការបែងចែកថវិកាជាមួយ<br>នឹងប្រភពមូលនិធិដែលបានកំណត់<br>ច្បាស់លាស់ (គាំទ្រដោយមានភស្តុតាងជាឯកសារ) | អាជ្ញាធរមូលដ្ឋាន និង / ឬ អ្នកទទួលបានផលនិយាយថា ការ<br>បែងចែកនឹងត្រូវបានទូទាត់ជូនដោយមូលនិធិឃុំ សង្កាត់ (ឬ<br>ដោយ ស្ថាប័នរដ្ឋាភិបាលណាមួយ) ប៉ុន្តែមិនមានឯកសារ<br>បញ្ជាក់សម្រាប់បង្ហាញអំពីការប្តេជ្ញាចិត្តនេះទេ។ | ០ |

សូចនាករសម្រាប់និរន្តរភាពនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធអរូបវន្ត គឺជាភស្តុតាងដែលអត្ថប្រយោជន៍ពីគម្រោង  
នឹងបន្តទៅក្នុងពេលអនាគត។ សម្រាប់គម្រោងបណ្តុះបណ្តាល (ឧ. ការផ្សព្វផ្សាយកសិកម្ម) មានន័យថាអ្នកទទួល  
ផលកំពុងប្រើប្រាស់ជំនាញដែលពួកគេបានរៀនសូត្រនៅក្នុងការបណ្តុះបណ្តាល។

| ៣. និរន្តរភាព (គម្រោងហេដ្ឋារចនាសម្ព័ន្ធអរូបវន្ត)                                                  |                                                                                                                                                           | ពិន្ទុ |
|---------------------------------------------------------------------------------------------------|-----------------------------------------------------------------------------------------------------------------------------------------------------------|--------|
| ៣.១ គម្រោងបានផ្តល់លទ្ធផលជា<br>អត្ថប្រយោជន៍ដែលនឹងបន្តទៅក្នុង<br>ពេលអនាគត (យ៉ាងតិចណាស់<br>មួយឆ្នាំ) | មាននិរន្តរភាពបំផុត (ឧ. អ្នកទទួលបានផលលើសពី៥០%<br>កំពុងប្រើប្រាស់ជំនាញដែលពួកគេបានរៀនសូត្រ)                                                                  | ២០     |
|                                                                                                   | មាននិរន្តរភាពមួយចំនួន (ឧ. តិចជាង៥០% នៃអ្នក<br>ទទួលបានផលកំពុងប្រើប្រាស់ជំនាញដែលពួកគេបានរៀន<br>សូត្រ)                                                       | ១០     |
|                                                                                                   | មិនមាននិរន្តរភាព (ឧ. អ្នកទទួលបានផលមិនប្រើប្រាស់<br>ជំនាញដែលពួកគេបានរៀនសូត្រ)                                                                              | ៥      |
|                                                                                                   | អាជ្ញាធរមូលដ្ឋាននិយាយថា អ្នកទទួលបានផលកំពុងប្រើ<br>ប្រាស់ជំនាញដែលពួកគេបានរៀនសូត្រ ប៉ុន្តែមិនអាច<br>ពិនិត្យឲ្យឃើញច្បាស់ដោយការនិយាយជាមួយអ្នកទទួល<br>ផលបានទេ។ | ០      |

## ផ្នែកទី ២៖ គុណភាពនៃដំណើរការអនុវត្តមូលនិធិ PBCR

| គុណភាពនៃដំណើរការអនុវត្តមូលនិធិ PBCR |                                             |           |
|-------------------------------------|---------------------------------------------|-----------|
| ១                                   | ភាពទាន់ពេលវេលានៃការរៀបចំគម្រោង              | ២០ ពិន្ទុ |
| ២                                   | លទ្ធកម្ម៖ គុណភាព និងលទ្ធផល                  | ៣០ ពិន្ទុ |
| ៣                                   | ការប្តេជ្ញាចិត្ត និងការបើកផ្តល់មូលនិធិ PBCR | ៣០ ពិន្ទុ |
| ៤                                   | គម្រោងបានបញ្ចប់ទាន់ពេលវេលា                  | ២០ ពិន្ទុ |



គុណភាពនៃដំណើរការត្រូវបានវាយតម្លៃដោយផ្អែកលើទិន្នន័យ ដែលបានបញ្ចូលនៅក្នុងប្រព័ន្ធទិន្នន័យ ព័ត៌មានគម្រោង (PID) ឬក៏ប្រព័ន្ធទិន្នន័យព័ត៌មានគម្រោងផ្សេងទៀត។ ព័ត៌មាននេះមានសង្ខេបនៅក្នុងតារាងទិន្នន័យ PID (ឧបសម្ព័ន្ធ ២)។

រដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំតារាងទិន្នន័យ PID បានដោយខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយក្រុមវាយតម្លៃ នឹងរៀបចំតារាងទិន្នន័យ PID មុនពេលពួកគេចុះធ្វើការវាយតម្លៃ។

រដ្ឋបាលក្រុង ស្រុកត្រូវ ទទួលខុសត្រូវក្នុងការធានាថា ព័ត៌មានចាំបាច់ទាំងអស់ត្រូវបានបញ្ចូលទៅក្នុង PID។ ប្រសិនបើទិន្នន័យដែលត្រូវការពុំមាន ឬរកមិនឃើញមាននៅក្នុង PID ឬក៏ប្រព័ន្ធទិន្នន័យព័ត៌មានគម្រោងផ្សេងទៀតទេ ពិន្ទុរបស់ក្រុង ស្រុកសម្រាប់សូចនាករនោះស្មើនឹងសូន្យ។ រដ្ឋបាលក្រុង ស្រុកមិន អាចយកកិត្តតាងដទៃទៀត មកប្រើ ជំនួសទិន្នន័យ PID បានទេ បើសិនជាមិនមានការណែនាំជាផ្លូវការណាមួយនោះ( ការធ្វើបែបនេះគឺដើម្បីធានាថា រដ្ឋបាលក្រុង ស្រុកមាន ការលើកទឹកចិត្តក្នុងការបញ្ចូលទិន្នន័យទៅក្នុង PID)។

| ១. ភាពទាន់ពេលវេលានៃដំណើរការអនុវត្តគម្រោង                                                                                                                   |                                                                                                                                                                                  | ពិន្ទុ       |
|------------------------------------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------|
| ១.១ % នៃគម្រោងមានការប្រកាសដាក់ដេញថ្លៃ ( ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ) ឬសកម្មភាពគម្រោងទីមួយ ( គម្រោងសេវា ) មិនលើសពីរយៈពេល៣ខែបន្ទាប់ពីទទួលបានប្រកាសឥណទានបន្ថែម | 1. គណនា ( ចំនួនគម្រោងដែលបានដាក់ប្រកាសដេញថ្លៃ ឬសកម្មភាពដំបូងគិតត្រឹមរយៈពេល៣ខែបន្ទាប់ពីទទួលបានប្រកាសឥណទានបន្ថែម / ចំនួនសរុបនៃគម្រោង )                                              | 0 - ២០       |
|                                                                                                                                                            | 2. គុណលទ្ធផលនឹង ២០<br>មិនមានទិន្នន័យអំពីការដេញថ្លៃ ឬកាលបរិច្ឆេទនៅក្នុង PID                                                                                                       | 0            |
| ២. គុណភាព និងលទ្ធផលនៃដំណើរការលទ្ធកម្ម ( សម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះ )                                                                        |                                                                                                                                                                                  | ពិន្ទុ       |
| ២.១ ចំនួនមធ្យមភាគនៃការដាក់ប្រកាសដេញថ្លៃដែលមានសុពលភាពបានដាក់ស្នើសុំចុះកិច្ចសន្យាជាមួយមូលនិធិ PBCR                                                           | សំណើដេញថ្លៃដែលបានដាក់ មានច្រើនជាង ៥                                                                                                                                              | ១៥           |
|                                                                                                                                                            | សំណើដេញថ្លៃដែលបានដាក់ មាន ៤ ដល់ ៥                                                                                                                                                | ១០           |
|                                                                                                                                                            | សំណើដេញថ្លៃដែលបានដាក់ មាន៣ ដល់ ៤                                                                                                                                                 | ៥            |
|                                                                                                                                                            | សំណើដេញថ្លៃដែលបានដាក់ មានតិចជាង៣                                                                                                                                                 | 0            |
|                                                                                                                                                            | មិនមានទិន្នន័យអំពីការដេញថ្លៃនៅក្នុង PID ទេ                                                                                                                                       | 0            |
| ២.២ ការចុះតម្លៃជាមធ្យមលើការដេញថ្លៃសម្រាប់កិច្ចសន្យាជាមួយមូលនិធិ PBCR                                                                                       | គណនា៖ [( តម្លៃប៉ាន់ស្មានសរុបនៃកិច្ចសន្យាមូលនិធិ PBCR ទាំងអស់ ) ដក ( តម្លៃ សរុបនៃកិច្ចសន្យាមូលនិធិ PBCR ទាំងអស់ )] ចែកនឹង ( តម្លៃប៉ាន់ស្មានសរុបនៃកិច្ចសន្យាមូលនិធិ PBCR ទាំងអស់ ) | ច្រើនជាង ១០% |
|                                                                                                                                                            |                                                                                                                                                                                  | ៥% - ១០%     |
|                                                                                                                                                            |                                                                                                                                                                                  | ១% - ៥%      |
|                                                                                                                                                            |                                                                                                                                                                                  | < ១%         |
|                                                                                                                                                            | កិច្ចសន្យាទាំងអស់មិនមានទិន្នន័យអំពីការដេញថ្លៃនៅក្នុង PID ទេ                                                                                                                      | 0            |

| ៣. ការសន្យាចំណាយ និងការបើកផ្តល់ថវិកាមូលនិធិ PBCR                                                                           |                                                                                                                                                                                                                                                                               | ពិន្ទុ |
|----------------------------------------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------|
| ៣.១ % នៃមូលនិធិ PBCR ដែលបានប្តេជ្ញាចិត្តចំពោះកិច្ចសន្យា ឬកិច្ចព្រមព្រៀងអនុវត្តដែលបានចុះហត្ថលេខារួចត្រឹមថ្ងៃទី ៣១ ខែធ្នូ    | <ol style="list-style-type: none"> <li>គណនា ( ទឹកប្រាក់ដែលមានបង្ហាញនៅក្នុង PID ដែលបានសន្យាចំណាយក្នុង កិច្ចសន្យា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ) / ( មូលនិធិ PBCR សរុប )</li> <li>ចែកនឹង ០.៩៥ ( ដើម្បីទុក ៥% សម្រាប់ចំណាយរដ្ឋបាល )</li> <li>គុណលទ្ធផលនឹង ១៥</li> </ol> | ០-១៥   |
| ៣.២ % នៃមូលនិធិ PBCRដែលបានបើកផ្តល់ជាក់ស្តែងត្រឹមថ្ងៃទី ៣១ ខែធ្នូ ( ថ្លៃឈ្នួលសម្រាប់អ្នកទទួលការ និងចំណាយសម្រាប់គម្រោងសេវា ) | <ol style="list-style-type: none"> <li>គណនា ( ថ្លៃឈ្នួលសរុបដែលបង្ហាញនៅក្នុង PID ) / ( មូលនិធិ PBCRសរុប )</li> <li>ចែកនឹង ០.៩៥ ( ដើម្បីទុក ៥% សម្រាប់ចំណាយរដ្ឋបាល )</li> <li>គុណលទ្ធផលនឹង ១៥</li> </ol>                                                                        | ០-១៥   |
| ៤. គម្រោង និងកិច្ចសន្យាបានបញ្ចប់ទាន់ពេលវេលា                                                                                |                                                                                                                                                                                                                                                                               | ពិន្ទុ |
| ៤.១ % នៃគម្រោង ១០០% បានបញ្ចប់តាមកាលបរិច្ឆេទបញ្ចប់គម្រោងដែលបានគ្រោងទុក                                                      | <ol style="list-style-type: none"> <li>គណនា ( ចំនួនគម្រោងដែលបញ្ចប់ តាមកាលបរិច្ឆេទដែលបានគ្រោងទុកនៅក្នុង PID ) ចែកនឹង ( ចំនួនសរុបនៃគម្រោងមូលនិធិ PBCR )</li> <li>គុណលទ្ធផលនឹង ២០</li> </ol>                                                                                     | ០-២០   |

### ផ្នែកទី ៣៖ អ្នកទទួលបានផលរបស់គម្រោងមូលនិធិ PBCR

| គុណភាពនៃដំណើរការអនុវត្តគម្រោងមូលនិធិ PBCR |                                                                                         |           |
|-------------------------------------------|-----------------------------------------------------------------------------------------|-----------|
| ១                                         | គម្រោងបានគាំទ្រប្រកបដោយប្រសិទ្ធភាពចំណាយដល់អ្នកទទួលបានផលដែលជាអ្នកក្រីក្រ និងជនងាយរងគ្រោះ | ២០ ពិន្ទុ |
| ២                                         | លទ្ធផលនៃការវាយតម្លៃតាមបែបចូលរួម                                                         | ៨០ ពិន្ទុ |

### សូចនាករទី១ ត្រូវគណនាដោយផ្អែកលើទិន្នន័យដូចតទៅ៖

- ចំនួន និងទីតាំងនៃគ្រួសារអ្នកទទួលបានផលគម្រោង ដែលបានបង្ហាញនៅក្នុង PID
  - ចំនួនគ្រួសារនៅក្នុងភូមិនីមួយៗ ស្រង់ចេញពីប្រព័ន្ធមូលដ្ឋានទិន្នន័យឃុំ សង្កាត់ ( CDB )
  - ចំនួនអ្នកកាន់ប័ណ្ណក្រីក្រនៅក្នុងភូមិនីមួយៗ ស្រង់ចេញពីទិន្នន័យ ឬព័ត៌មានអំពីប័ណ្ណក្រីក្រ របស់ខេត្ត។
- ព័ត៌មាននេះមានសង្ខេបនៅក្នុងតារាងអ្នកទទួលបានផល ( ឧបសម្ព័ន្ធ ៥ )។

តារាងអ្នកទទួលបានផលគម្រោងទាំងអស់ត្រូវដូចគ្នានឹង គម្រោងទាំងអស់ដែលបានបញ្ចូលនៅក្នុងតារាងប្រព័ន្ធទិន្នន័យ PID ក្នុងផ្នែកទី២។

| ១. គម្រោងបានគាំទ្រប្រកបដោយប្រសិទ្ធភាពចំណាយដល់អ្នកទទួលបានផលដែលជាអ្នកក្រីក្រ និងជនងាយរងគ្រោះ                                        |                                                                                                                                                                                                                                                          |                          | ពិន្ទុ |
|-----------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------|--------|
| ១.១ ចំណាយ (មូលនិធិ PBCR) ក្នុងអ្នកទទួលបានផលគម្រោងម្នាក់                                                                           | គណនា (ចំនួនសរុបនៃអ្នកទទួលបានផលគម្រោង PBCRដែល បង្ហាញនៅក្នុង PID) ចែកនឹង (ការសន្យាចំណាយសរុបនៃមូលនិធិ PBCR)                                                                                                                                                 | តិចជាង \$១០០ / គ្រួសារ   | ១០     |
|                                                                                                                                   |                                                                                                                                                                                                                                                          | \$១០០ - \$២៥០ / គ្រួសារ  | ៨      |
|                                                                                                                                   |                                                                                                                                                                                                                                                          | \$២៥០ - \$៥០០/ គ្រួសារ   | ៤      |
|                                                                                                                                   |                                                                                                                                                                                                                                                          | ច្រើនជាង \$៥០០ / គ្រួសារ | ០      |
| ១.២ % នៃអ្នកទទួលបានផលគម្រោង PBCR មានប័ណ្ណក្រីក្រ                                                                                  | ការគណនាសម្រាប់ភូមិនីមួយៗ មានអ្នកទទួលបានផលគម្រោង PBCR ៖<br>១. ចំនួនអ្នកទទួលបានផល គុណនឹង % នៃគ្រួសារនៅក្នុងភូមិដែលមានប័ណ្ណក្រីក្រ<br>២. គណនាចំនួននៃអ្នកទទួលបានផលដែលជាគ្រួសារមានប័ណ្ណក្រីក្រសម្រាប់ភូមិទាំងអស់ / គម្រោង<br>៣. គុណនឹងចំនួន អ្នកទទួលបានផលសរុប | ច្រើនជាង ៣០%             | ១០     |
|                                                                                                                                   |                                                                                                                                                                                                                                                          | ២០% - ៣០%                | ៨      |
|                                                                                                                                   |                                                                                                                                                                                                                                                          | ១០% - ២០%                | ៤      |
|                                                                                                                                   |                                                                                                                                                                                                                                                          | តិចជាង ១០%               | ០      |
| ជំនួសឲ្យ ៣០%, ២០%, ១០% យើងអាចប្រើ % នៃគ្រួសារទាំងអស់នៅទីជនបទនៃប្រទេសកម្ពុជាដែលមានប័ណ្ណក្រីក្រគុណជាមួយនឹងសមាភាគដូចតទៅ៖ ១.៥, ១, ០.៥ |                                                                                                                                                                                                                                                          |                          |        |

សូចនាករទី ២ ត្រូវបានដាក់ពិន្ទុដោយផ្អែកលើការវាយតម្លៃតាមបែបចូលរួម។ សូចនាកររងរួមមានដូចជា៖

| ២. ការវាយតម្លៃរបស់អ្នកទទួលបានផលនៅក្នុងការវាយតម្លៃតាមបែបចូលរួម |                                                                                                                                                                                             |                                                        |
|---------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------|
| ១                                                             | អ្នកទទួលបានផលអាចបរិយាយអំពីគ្រោះមហន្តរាយដែលទាក់ទងទៅនឹងអាស័យដ្ឋានដែលប៉ះពាល់ដល់ពួកគេផ្ទាល់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ និងពន្យល់អំពីវិធីដែលគម្រោងអាចជួយកាត់បន្ថយហេតុប៉ះពាល់នៃគ្រោះមហន្តរាយនោះ | អតិបរិមា ២០<br>សូមមើលវិធីដាក់ពិន្ទុនៅក្នុងឧបសម្ព័ន្ធ ៦ |
| ២                                                             | ការវាយតម្លៃរបស់អ្នកទទួលបានផលទៅលើគុណភាព នៃការអនុវត្តគម្រោង                                                                                                                                   | ល្អណាស់៖ ២០<br>ល្អ៖ ១០<br>ខ្សោយ៖ ០                     |
| ៣                                                             | តើគម្រោងមានអាទិភាពខ្ពស់បំផុតសម្រាប់អ្នកទទួលបានផល                                                                                                                                            | ខ្ពស់បំផុត៖ ២០                                         |

|   |                                                                     |                                                                             |
|---|---------------------------------------------------------------------|-----------------------------------------------------------------------------|
|   | (ក្រុមបុរស) ឬទេ?                                                    | ខ្ពស់ ប៉ុន្តែមិនខ្ពស់បំផុត៖ ១០<br>មិនមែនជាអាទិភាពខ្ពស់៖ ០                   |
| ៤ | តើគម្រោងមានអាទិភាពខ្ពស់បំផុតសម្រាប់អ្នកទទួលផល<br>(ក្រុមស្ត្រី) ឬទេ? | ខ្ពស់បំផុត៖ ២០<br>ខ្ពស់ ប៉ុន្តែមិនខ្ពស់បំផុត៖ ១០<br>មិនមែនជាអាទិភាពខ្ពស់៖ ០ |

ក្រុមវាយតម្លៃលទ្ធផលនៃការអនុវត្ត ត្រូវសម្រាំងគម្រោងចំនួនពីរសម្រាប់ធ្វើការវាយតម្លៃតាមបែបចូលរួម។ ជាការល្អគួរស្នើសុំឲ្យរដ្ឋបាលក្រុង ស្រុកជ្រើសរើសគម្រោងមួយ ហើយក្រុមវាយតម្លៃជ្រើសរើសគម្រោងមួយ។

- គម្រោងគួរតែជាគម្រោងដែលមានប្រភេទខុសគ្នា
- ប្រសិនបើមូលនិធិ PBCR ២០% ឬច្រើនជាងនេះត្រូវបានចំណាយទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធអរូបវន្តនោះ គួរតែជ្រើសរើសគម្រោងហេដ្ឋារចនាសម្ព័ន្ធអរូបវន្តសម្រាប់ធ្វើការវាយតម្លៃ។

រដ្ឋបាលក្រុង ស្រុកអាចធ្វើការស្វ័យវាយតម្លៃតាមបែបចូលរួមដោយខ្លួនឯង ដោយក្រុមវាយតម្លៃលទ្ធផលនៃការអនុវត្ត។ ប្រសិនបើក្រុង ស្រុកធ្វើការងារនេះមុនពេលវាយតម្លៃលទ្ធផលនៃការអនុវត្ត លទ្ធផលអាចត្រូវបានដាក់បញ្ចូលប្រសិនបើ៖

- គម្រោងប្រភេទខុសគ្នា ត្រូវបានវាយតម្លៃដោយក្រុមវាយតម្លៃ
- បានគោរពតាមនីតិវិធីត្រឹមត្រូវ (មានរបាយការណ៍ និងរូបថតជាសំអាង)
- លទ្ធផលត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ។

វិធីសាស្ត្រលម្អិតសម្រាប់ការវាយតម្លៃតាមបែបចូលរួមមានបង្ហាញនៅក្នុងឧបសម្ព័ន្ធ ៦។

ប្រសិនបើរដ្ឋបាលក្រុង ស្រុកបានធ្វើការវាយតម្លៃតាមបែបចូលរួមដោយខ្លួនឯងលទ្ធផលអាចត្រូវបានដាក់បញ្ចូលនៅក្នុងការវាយតម្លៃលទ្ធផលនៃការអនុវត្ត។ **មធ្យមភាគពិន្ទុ**សម្រាប់ការវាយតម្លៃដែលធ្វើឡើងដោយក្រុង ស្រុកត្រូវដាក់បញ្ចូលជាមួយនឹងពិន្ទុសម្រាប់ការវាយតម្លៃ ដែលធ្វើឡើងដោយក្រុមវាយតម្លៃលទ្ធផលនៃការអនុវត្ត ដោយប្រើតារាងខាងក្រោម។

| សូចនាករ                                                     | ការវាយតម្លៃដោយក្រុម<br>វាយតម្លៃលទ្ធផលនៃការ<br>អនុវត្ត |               | ការវាយតម្លៃ<br>ដោយស្រុក<br>(មធ្យមភាគ) | ពិន្ទុមធ្យម<br>ភាគ | អតិបរិមា |
|-------------------------------------------------------------|-------------------------------------------------------|---------------|---------------------------------------|--------------------|----------|
|                                                             | គម្រោងទី<br>១                                         | គម្រោងទី<br>២ |                                       |                    |          |
| អ្នកទទួលផលអាចបរិយាយអំពីគ្រោះ<br>មហន្តរាយដែលទាក់ទងទៅនឹងអាកាស |                                                       |               |                                       |                    | ២០       |

|                                                                                                                                  |  |  |  |  |    |
|----------------------------------------------------------------------------------------------------------------------------------|--|--|--|--|----|
| ធាតុដែលប៉ះពាល់ដល់ពួកគេផ្ទាល់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ និងពន្យល់អំពីវិធីដែលគម្រោងអាចជួយកាត់បន្ថយហេតុប៉ះពាល់នៃគ្រោះមហន្តរាយនោះ |  |  |  |  |    |
| ការវាយតម្លៃរបស់អ្នកទទួលបានទៅលើគុណភាពនៃការអនុវត្តគម្រោង                                                                           |  |  |  |  | ២០ |
| តើគម្រោងនោះគឺជាគម្រោង អាទិភាពខ្ពស់បំផុតសម្រាប់អ្នកទទួលបានជាស្រ្តីឬទេ?                                                            |  |  |  |  | ២០ |
| តើគម្រោងនោះគឺជាគម្រោង អាទិភាពខ្ពស់បំផុតសម្រាប់អ្នកទទួលបានជាបុរសឬទេ?                                                              |  |  |  |  | ២០ |
| ពិន្ទុសរុប                                                                                                                       |  |  |  |  |    |

#### ផ្នែកទី ៤៖ សន្និសីទនៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ

សន្និសីទនៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ ត្រូវផ្សារភ្ជាប់ទៅនឹងក្របខណ្ឌស្តីពីការត្រួតពិនិត្យ និងការវាយតម្លៃការបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ជាតិ (National CCA M&E Framework) ដែលរៀបចំដោយក្រសួងបរិស្ថាន។

គោលបំណងនៃសន្និសីទលើការបញ្ជ្រាបការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ គឺដើម្បីវាស់វែងថា តើរដ្ឋបាលមូលដ្ឋាន សម្រេចបានជោគជ័យនៅក្នុងការធ្វើសមាហរណកម្មការគ្រប់គ្រងហានិភ័យអាកាសធាតុ ទៅក្នុងផែនការអភិវឌ្ឍន៍កម្មវិធី និងថវិកាវិនិយោគ ហើយបានពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

តាមរយៈការវាយតម្លៃលទ្ធផលនៃការអនុវត្ត សន្និសីទនៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ ត្រូវបានវាស់វែងសម្រាប់ក្រុង ស្រុកនីមួយៗ ដែលទទួលបានមូលនិធិ PBCR ។ ការវាយតម្លៃទាំងនេះនឹងតំណាងឲ្យក្រុងស្រុកទាំងឡាយដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ។

ពិន្ទុរួមសម្រាប់ក្រុង ស្រុកទាំងអស់នឹងត្រូវបានគណនា និងរាយការណ៍ថាជាសូចនាករថ្នាក់ជាតិ។

សូចនាករទាំងបួនខាងក្រោមនេះដូចគ្នាទៅនឹងសូចនាករ ដែលបានប្រើសម្រាប់ក្របខណ្ឌ ស្តីពីការត្រួតពិនិត្យ និងវាយតម្លៃការបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ជាតិ៖

| សន្ទស្សន៍នៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ |                                                    |           |
|------------------------------------------------------------|----------------------------------------------------|-----------|
| ១                                                          | ការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាបនៅក្នុងផែនការ | ២៥ ពិន្ទុ |
| ២                                                          | សមត្ថភាព និងការសម្របសម្រួលស្ថាប័ន                  | ២៥ ពិន្ទុ |
| ៣                                                          | ការទទួលបាន និងការប្រើប្រាស់ព័ត៌មានអំពីអាកាសធាតុ    | ២៥ ពិន្ទុ |
| ៤                                                          | សមាហរណកម្មការប្រែប្រួលអាកាសធាតុទៅក្នុងហិរញ្ញប្បទាន | ២៥ ពិន្ទុ |

សូចនាករមេនីមួយៗ មានសូចនាកររងមួយចំនួន។ សូចនាកររងនីមួយៗ មានចម្លើយ “មាន” ឬ “គ្មាន” មួយ។ សូចនាករនីមួយៗ មានពិន្ទុមួយចំនួនសម្រាប់ចម្លើយ “មាន” មួយ។ ចម្លើយ “មាន” ទាំងអស់ត្រូវតែគាំទ្រដោយឯកសារដែលបានផ្តល់ឲ្យដោយរដ្ឋបាលក្រុង ស្រុក។ ប្រសិនបើចម្លើយគឺ “គ្មាន” ឬប្រសិនបើមិនមានឯកសារទេនោះ ពិន្ទុសម្រាប់សូចនាកររងនោះគឺស្មើនឹងសូន្យ។ មិនមានពិន្ទុ “នៅចន្លោះកណ្តាល” គ្មានសូចនាកររងនីមួយៗ ត្រូវតែដាក់ពិន្ទុថា “មាន” ឬ “គ្មាន” ១០០%។

ពិន្ទុសម្រាប់សូចនាកររងទាំងអស់ត្រូវបានបូកបញ្ចូលគ្នា ដើម្បីគណនាពិន្ទុសម្រាប់សូចនាករនីមួយៗ។ សូចនាកររងនីមួយៗ ត្រូវតែមានការពិនិត្យផ្ទៀងផ្ទាត់ដោយប្រុងប្រយ័ត្ន ដោយផ្អែកទៅលើឯកសារដែលផ្តល់ឲ្យដោយរដ្ឋបាលក្រុង ស្រុក។ ឯកសារដែលត្រូវការសម្រាប់សូចនាករនីមួយៗ មានរាយឈ្មោះនៅក្នុងឧបសម្ព័ន្ធ១។ មិនមានឯកសារណាផ្សេងទៀតអាចប្រើជំនួសបានទេ ប្រសិនបើឯកសារដែលបានតម្រូវមិនអាចរកបានសម្រាប់ធ្វើការត្រួតពិនិត្យពិន្ទុសម្រាប់សូចនាកររងនោះគឺស្មើនឹងសូន្យ។

| ១. ការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាបនៅក្នុងផែនការ |                                                                                                                                                                | ពិន្ទុសម្រាប់ “មាន” |
|-------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------|---------------------|
| ១.១                                                   | ការវិភាគផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ (VRA) ត្រូវបានធ្វើឡើងនៅក្នុងឃុំយ៉ាងតិចបីក្នុងស្រុកនោះក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ                                      | ៨                   |
| ១.២                                                   | ផែនការយុទ្ធសាស្ត្របន្តការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក (ថ្មី ឬបានធ្វើបច្ចុប្បន្នភាព) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាក្រុង ស្រុកក្នុងរយៈពេល ៥ ឆ្នាំកន្លងមក | ៥                   |
| ១.៣                                                   | ការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាបនៅក្នុងផែនការអភិវឌ្ឍន៍ក្រុង ស្រុក ដោយគោរពតាមសេចក្តីណែនាំបច្ចេកទេស ខែមីនា ឆ្នាំ២០១៧                                        | ៤                   |
| ១.៤                                                   | ស្រុកបានធ្វើការត្រួតពិនិត្យឡើងវិញទៅលើផែនការយុទ្ធសាស្ត្របន្តការប្រែប្រួលអាកាសធាតុថ្នាក់ ក្រុង ស្រុកនៅក្នុងឆ្នាំចុងក្រោយ                                         | ៦                   |
| ១.៥                                                   | សូចនាករទាំងបួនខាងលើបានជួយកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ                                                                                                       | ២                   |

| ២. សមត្ថភាព និងការសម្របសម្រួលស្ថាប័ន | ពិន្ទុសម្រាប់ “មាន” |
|--------------------------------------|---------------------|
|--------------------------------------|---------------------|



|     |                                                                                                                                                                                            |   |
|-----|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---|
| ២.១ | មានជនបង្គោលមួយរូបដែលត្រូវបានតែងតាំងសម្រាប់សម្របសម្រួលការងារបន្តនឹងការប្រែប្រួលអាកាសធាតុ (CCA) នៅក្នុងរដ្ឋបាលក្រុង ស្រុក                                                                    | ៤ |
| ២.២ | មានក្រុមការងារបន្តនឹងប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក ដែលដឹកនាំដោយរដ្ឋបាលក្រុង ស្រុក និងមានការិយាល័យបច្ចេកទេសស្រុកសំខាន់ៗជាសមាជិក ហើយក្រុមបានជួបប្រជុំគ្នាយ៉ាងតិចពីរដងក្នុងឆ្នាំកន្លងមក | ៤ |
| ២.៣ | សមាជិកយ៉ាងតិច ៣ រូបដែលមកពីក្រុមការងារប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក បានចូលរួមការបណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះមហន្តរាយ                                     | ៤ |
| ២.៤ | សមាជិកយ៉ាងតិច ៣ រូបដែលមកពីក្រុមការងារប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក បានចូលរួមការបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការបន្តនឹងការប្រែប្រួលអាកាសធាតុនៅក្នុងការធ្វើកសាងផែនការ                  | ៤ |
| ២.៥ | រដ្ឋបាលក្រុង ស្រុកបានអនុវត្តស្វ័យវាយតម្លៃ ចំនួន១ដងក្នុងឆ្នាំអនុវត្ត                                                                                                                        | ៤ |
| ២.៦ | រដ្ឋបាលក្រុង ស្រុកបានរៀបចំផែនការអភិវឌ្ឍន៍សមត្ថភាពសម្រាប់កែលម្អពិន្ទុវាយតម្លៃលទ្ធផលនៃការអនុវត្តរបស់ខ្លួន                                                                                    | ៥ |

| ៣. ការទទួលបាន និងការប្រើប្រាស់ព័ត៌មានអំពីអាកាសធាតុ |                                                                                                                                                                                                                                 | ពិន្ទុសម្រាប់<br>“មាន” |
|----------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------|
| ៣.១                                                | សមាជិកយ៉ាងតិច ៣ រូបដែលមកពីក្រុមការងារបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុកបានចូលរួមការបណ្តុះបណ្តាលស្តីពី របៀបប្រើប្រាស់ទិន្នន័យអាកាសធាតុ និងសេណារីយ៉ូផ្នែកលើវិទ្យាសាស្ត្រក្នុងការធ្វើផែនការបន្តនឹងការប្រែប្រួលអាកាសធាតុ | ៣                      |
| ៣.២                                                | រដ្ឋបាលក្រុង ស្រុកប្រើប្រាស់កំណត់ត្រារបាយទឹកភ្លៀង សម្រាប់រយៈពេលយ៉ាងតិច ០៥ ឆ្នាំ                                                                                                                                                 | ៣                      |
| ៣.៣                                                | រដ្ឋបាលក្រុង ស្រុកមានកំណត់ត្រាអំពីព្រឹត្តិការណ៍គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងរយៈពេលយ៉ាងតិច ០៥ ឆ្នាំកន្លងមក                                                                                                                | ៣                      |
| ៣.៤                                                | រដ្ឋបាលក្រុង ស្រុកបានប្រើប្រាស់កំណត់ត្រាអំពីសីតុណ្ហភាពក្នុងរយៈពេលយ៉ាងតិច ០៥ ឆ្នាំកន្លងមក                                                                                                                                        | ៤                      |
| ៣.៥                                                | កំណត់ត្រាព័ត៌មានអំពីអាកាសធាតុត្រូវបានយកមកធ្វើបទបង្ហាញ និងពិភាក្សានៅពេលរៀបចំ ឬត្រួតពិនិត្យឡើងវិញលើយុទ្ធសាស្ត្របន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក                                                                      | ៥                      |
| ៣.៦                                                | សេណារីយ៉ូផ្នែកលើវិទ្យាសាស្ត្របន្តនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត ត្រូវបានយកមកធ្វើបទបង្ហាញ និងពិភាក្សានៅពេលរៀបចំ ឬត្រួតពិនិត្យឡើងវិញលើយុទ្ធ                                                                                   | ៧                      |

|  |                                                                                                                                              |  |
|--|----------------------------------------------------------------------------------------------------------------------------------------------|--|
|  | សាស្ត្របន្សំនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក (និងត្រូវបានសង្ខេបនៅក្នុងផែនការអភិវឌ្ឍន៍០៥ឆ្នាំ និងកម្មវិធីវិនិយោគ០៣ឆ្នាំរំកិល ក្រុង ស្រុក)។ |  |
|--|----------------------------------------------------------------------------------------------------------------------------------------------|--|

| ៤. សមាហរណកម្មការប្រែប្រួលអាកាសធាតុនៅក្នុងហិរញ្ញប្បទាន |                                                                                                                                                                                                                     | ពិន្ទុសម្រាប់<br>“មាន” |
|-------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------|
| ៤.១                                                   | កម្មវិធីវិនិយោគក្រុង ស្រុកកំណត់យ៉ាងច្បាស់នូវការវិនិយោគដែលគាំទ្រដល់ការបន្សំនឹងការប្រែប្រួលអាកាសធាតុ                                                                                                                  | ៣                      |
| ៤.២                                                   | កញ្ចប់ថវិកាក្រុង ស្រុក (ឆ្នាំបច្ចុប្បន្ន) ដាក់បញ្ចូលថវិកាសម្រាប់ការវិនិយោគលើការបន្សំនឹងការប្រែប្រួលអាកាសធាតុ (ប្រភពនានា)                                                                                            | ៣                      |
| ៤.៣                                                   | កញ្ចប់ថវិកាក្រុង ស្រុក (ឆ្នាំបច្ចុប្បន្ន) ដាក់បញ្ចូលថវិកាសម្រាប់ការវិនិយោគលើការបន្សំនឹងការប្រែប្រួលអាកាសធាតុដែលផ្តល់ថវិកាដោយចំណូលទូទៅរបស់ក្រុង ស្រុក (ឧទាហរណ៍ មិនលៃទុកថវិកាសម្រាប់ការបន្សំនឹងការប្រែប្រួលអាកាសធាតុ) | ៤                      |
| ៤.៤                                                   | ក្រុង ស្រុកមានកំណត់ត្រាច្បាស់លាស់អំពីចំណាយជាក់ស្តែង ដែលទាក់ទងនឹងការបន្សំនឹងការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន                                                                                                       | ៥                      |
| ៤.៥                                                   | ចំណាយវិនិយោគរបស់ក្រុង ស្រុកនៅក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយយ៉ាងតិច ១០% ទាក់ទងនឹងការបន្សំនឹងការប្រែប្រួលអាកាសធាតុ                                                                                                     | ៥                      |
| ៤.៦                                                   | ចំណាយវិនិយោគដោយក្រុង ស្រុកនៅក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយយ៉ាងតិច ២៥% ទាក់ទងនឹងការបន្សំនឹងការប្រែប្រួលអាកាសធាតុ                                                                                                      | ៥                      |

## ៦. សង្ខេបលទ្ធផល

ក្រុមវាយតម្លៃលទ្ធផលនៃការអនុវត្តត្រូវសង្ខេបលទ្ធផលនៃការវាយតម្លៃ បញ្ចូលក្នុងទម្រង់វាយតម្លៃលទ្ធផលនៃការអនុវត្ត។

**សូមកត់ចំណាំថា** សម្រាប់សូចនាករមេ និងសូចនាកររងមួយចំនួន ពិន្ទុសម្រេចចុងក្រោយគឺជាមធ្យមភាគពិន្ទុសម្រាប់គម្រោងច្រើនជាងមួយ៖

- នៅក្នុងផ្នែកលទ្ធផលគុណភាពនៃគម្រោងសម្របតាមការប្រែប្រួលអាកាសធាតុ សូចនាករទី ២ និងសូចនាករទី ៣ ត្រូវបានដាក់ពិន្ទុដាច់ដោយឡែកពីគ្នាហួតដល់ទៅ ៥ គម្រោង បន្ទាប់មកទើបយកតម្លៃជាមធ្យមមួយ។
- នៅក្នុងផ្នែកអ្នកទទួលផល (ការវាយតម្លៃតាមបែបចូលរួម) ពិន្ទុសម្រេចចុងក្រោយគឺជាមធ្យមភាគនៃពិន្ទុដែលបានមកពីការវាយតម្លៃតាមបែបចូលរួមទៅលើគម្រោងចំនួនពីរ ដែលមានការសម្របសម្រួលដោយក្រុមវាយតម្លៃ បូកជាមួយនឹងមធ្យមភាគពិន្ទុនៃការវាយតម្លៃតាមបែបចូលរួមដែលសម្របសម្រួលដោយរដ្ឋបាលក្រុងស្រុក (ប្រសិនបើមាន)។

ពិន្ទុសម្រេចចុងក្រោយនៃការវាយតម្លៃលទ្ធផលនៃការអនុវត្តសម្រាប់ក្រុង ស្រុក ត្រូវបានគណនាដោយបូកបញ្ចូលគ្នានូវពិន្ទុសម្រាប់ផ្នែកនីមួយៗ រួចយកមកចែកនឹង ៤ ( ដើម្បីឲ្យពិន្ទុអតិបរិមាដែលអាចទទួលបានគឺ ១០០ ) ។

## ៧. របាយការណ៍នៃការវាយតម្លៃ

ក្រុមវាយតម្លៃត្រូវរៀបចំរបាយការណ៍ខ្លីមួយ ស្តីពីលទ្ធផលនៃការវាយតម្លៃការអនុវត្ត រួចដាក់ស្នើជូនប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីសុំការអនុម័ត។

ទម្រង់វាយតម្លៃលទ្ធផលនៃការអនុវត្ត ដែលបានអនុម័តត្រូវធ្វើមួយច្បាប់ជូនរដ្ឋបាលក្រុង ស្រុក សាមី។ រដ្ឋបាលក្រុង ស្រុក គួរតែពិនិត្យឡើងវិញទៅលើការវាយតម្លៃលទ្ធផលនៃការអនុវត្ត ដើម្បីកំណត់អំពីរបៀបដែលក្រុង ស្រុកអាចបង្កើនពិន្ទុរបស់ខ្លួននៅក្នុងការវាយតម្លៃលើកក្រោយ។

## ៨. ឧបសម្ព័ន្ធ

១. បញ្ជីរាយឈ្មោះឯកសារដែលត្រូវរៀបចំដោយរដ្ឋបាលក្រុង ស្រុក
២. ទម្រង់របាយការណ៍លទ្ធផលនៃការអនុវត្ត
៣. តារាងព័ត៌មានគម្រោង
៤. តារាងទិន្នន័យ PID
៥. តារាងអ្នកទទួលបាន
៦. គោលការណ៍ណែនាំសម្រាប់ការវាយតម្លៃតាមបែបចូលរួម

**ឧបសម្ព័ន្ធ ១៖ បញ្ជីរាយឈ្មោះឯកសារដែលត្រូវរៀបចំដោយរដ្ឋបាលក្រុង ស្រុក**

| <b>ផ្នែកទី ១៖ គុណភាពនៃគម្រោងបន្តនឹងការប្រែប្រួលអាកាសធាតុ</b>         |                                                                                                                                                                                                 |                                                                       |
|----------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------|
| ១                                                                    | យុទ្ធសាស្ត្របន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក                                                                                                                                       |                                                                       |
| ២                                                                    | តារាងវាយតម្លៃគម្រោងដែលបានបំពេញ (តារាងទី ១)                                                                                                                                                      |                                                                       |
| ៣                                                                    | សេចក្តីចម្លងនៃផែនទីហានិភ័យនៃគ្រោះមហន្តរាយ ដោយមានគូសសម្គាល់ទីតាំងគម្រោងផងដែរ                                                                                                                     |                                                                       |
| <b>ផ្នែកទី ២៖ គុណភាពនៃដំណើរការគម្រោងបន្តនឹងការប្រែប្រួលអាកាសធាតុ</b> |                                                                                                                                                                                                 |                                                                       |
| ១                                                                    | ទិន្នន័យ PID ឬទិន្នន័យគ្រប់គ្រងព័ត៌មានគម្រោងផ្សេងទៀត                                                                                                                                            | រដ្ឋបាលក្រុង ស្រុកត្រូវធានាថាទិន្នន័យទាំងអស់ត្រូវបានបញ្ចូលនៅក្នុង PID |
| <b>ផ្នែកទី ៣៖ អ្នកទទួលបានផលគម្រោងបន្តនឹងការប្រែប្រួលអាកាសធាតុ</b>    |                                                                                                                                                                                                 |                                                                       |
| ១                                                                    | ទិន្នន័យ PID ឬទិន្នន័យគ្រប់គ្រងព័ត៌មានគម្រោងផ្សេងទៀត                                                                                                                                            | រដ្ឋបាលក្រុង ស្រុកត្រូវធានាថាទិន្នន័យទាំងអស់ត្រូវបានបញ្ចូលនៅក្នុង PID |
| ២                                                                    | លទ្ធផលនៃការវាយតម្លៃមូលនិធិបន្តនឹងការប្រែប្រួលអាកាសធាតុ ផ្អែកលើលទ្ធផលនៃការអនុវត្ត ដែលធ្វើឡើងដោយរដ្ឋបាលក្រុង ស្រុក (ប្រសិនបើមាន)                                                                  |                                                                       |
| <b>ផ្នែកទី ៤៖ សន្ទស្សន៍នៃការបញ្ចូលការប្រែប្រួលអាកាសធាតុ</b>          |                                                                                                                                                                                                 |                                                                       |
| ១                                                                    | របាយការណ៍ស្តីពីការវិភាគផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឡើងក្នុងរយៈពេល២ឆ្នាំចុងក្រោយ                                                                                                  |                                                                       |
| ២                                                                    | សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាក្នុងការអនុម័តលើយុទ្ធសាស្ត្របន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក                                                                                         |                                                                       |
| ៣                                                                    | ផែនការអភិវឌ្ឍន៍ក្រុង ស្រុក (ក្រោមសេចក្តីណែនាំបច្ចេកទេស ខែមីនា ឆ្នាំ២០១៧)                                                                                                                        |                                                                       |
| ៤                                                                    | កំណត់ត្រាអំពីការពិនិត្យឡើងវិញ និងបច្ចុប្បន្នភាពនៃផែនការយុទ្ធសាស្ត្របន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក DCCS (ប្រសិនបើមាន)                                                             | ប្រសិនបើបានពិនិត្យឡើងវិញទៅលើ DCCS                                     |
| ៥                                                                    | សេចក្តីសម្រេចជាផ្លូវការក្នុងការតែងតាំងជនបង្គោលការបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក                                                                                                  |                                                                       |
| ៦                                                                    | សេចក្តីសម្រេចជាផ្លូវការក្នុងការតែងតាំងក្រុមការងារបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក                                                                                                  |                                                                       |
| ៧                                                                    | កំណត់ត្រាស្តីពីការប្រជុំរបស់ក្រុមការងារបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក                                                                                                            |                                                                       |
| ៨                                                                    | កំណត់ត្រាស្តីពីការចូលរួមវគ្គបណ្តុះបណ្តាល៖ ការវិភាគផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ                                                                                                              |                                                                       |
| ៩                                                                    | កំណត់ត្រាស្តីពីការចូលរួមវគ្គបណ្តុះបណ្តាល៖ ការបញ្ចូលការប្រែប្រួលអាកាសធាតុនៅក្នុងផែនការ                                                                                                           |                                                                       |
| ១០                                                                   | កំណត់ត្រាស្តីពីការចូលរួមវគ្គបណ្តុះបណ្តាល៖ ការប្រើទិន្នន័យអាកាសធាតុ និងសេណារីយ៉ូការប្រែប្រួលអាកាសធាតុផ្អែកលើវិទ្យាសាស្ត្រ                                                                        |                                                                       |
| ១១                                                                   | ស្វ័យវាយតម្លៃ៖ ទម្រង់វាយតម្លៃលទ្ធផលនៃការអនុវត្តដែលបានបំពេញដោយក្រុង ស្រុក                                                                                                                        |                                                                       |
| ១២                                                                   | ផែនការអភិវឌ្ឍន៍សមត្ថភាពត្រូវបានអនុម័តដោយអភិបាល ឬជនបង្គោល បន្តនឹងការប្រែប្រួលអាកាសធាតុ                                                                                                           |                                                                       |
| ១៣                                                                   | កំណត់ត្រាស្តីពីរបាយទឹកភ្លៀង (ប្រចាំខែ រយៈពេល០៥ឆ្នាំ ចុងក្រោយ)                                                                                                                                   |                                                                       |
| ១៤                                                                   | កំណត់ត្រាស្តីពីសីតុណ្ហភាព (ប្រចាំខែ រយៈពេល០៥ឆ្នាំ ចុងក្រោយ)                                                                                                                                     |                                                                       |
| ១៥                                                                   | កំណត់ត្រាស្តីពីគ្រោះមហន្តរាយធម្មជាតិ ដែលទាក់ទងនឹងអាកាសធាតុ (រយៈពេល០៥ឆ្នាំចុងក្រោយ)                                                                                                              |                                                                       |
| ១៦                                                                   | ភ័ស្តុតាងទិន្នន័យអាកាសធាតុដែលត្រូវបានយកមកធ្វើបទបង្ហាញ និងពិភាក្សានៅក្នុងការពិនិត្យឡើងវិញលើយុទ្ធសាស្ត្រសម្របតាមការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក                                            |                                                                       |
| ១៧                                                                   | សេណារីយ៉ូការប្រែប្រួលអាកាសធាតុផ្អែកលើវិទ្យាសាស្ត្រ (ការប្រែប្រួលអាកាសធាតុនាពេលអនាគត) ដែលបានពិភាក្សានៅពេលពិនិត្យឡើងវិញលើយុទ្ធសាស្ត្របន្តនឹងការប្រែប្រួលអាកាសធាតុ និងសង្ខេបនៅក្នុងផែនការអភិវឌ្ឍន៍ |                                                                       |
| ១៨                                                                   | កម្មវិធីវិនិយោគបីឆ្នាំរំកិល ក្រុង ស្រុក                                                                                                                                                         |                                                                       |
| ១៩                                                                   | កញ្ចប់ថវិកាក្រុង ស្រុក (ឆ្នាំបច្ចុប្បន្ន)                                                                                                                                                       |                                                                       |
| ២០                                                                   | កំណត់ត្រាស្តីពីការចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ពីកញ្ចប់ថវិកាក្រុង ស្រុកនៅក្នុងឆ្នាំកន្លងមក                                                                                            |                                                                       |
| ២១                                                                   | របាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញនូវចំណាយវិនិយោគសរុបពីកញ្ចប់ថវិកាក្រុង ស្រុកនៅក្នុងឆ្នាំកន្លងមក                                                                                                     |                                                                       |

**លេខាធិការដ្ឋាន គ.ជ.អ.ប**

**មូលនិធិបន្តនៃការប្រែប្រួលអាកាសធាតុដោយផ្អែកលើលទ្ធផលនៃការអនុវត្ត**

**ទម្រង់វាយតម្លៃលទ្ធផលនៃការអនុវត្តន៍របស់រដ្ឋបាលក្រុង ស្រុក**

ស្រុក

ខេត្ត

កាលបរិច្ឆេទវាយតម្លៃ

| ១. គុណភាពនៃលទ្ធផលគម្រោងមូលនិធិ PBCR                                                            |      |        |      | ៣. អ្នកទទួលបានផលរបស់គម្រោងមូលនិធិ PBCR                                             |      |          |      |
|------------------------------------------------------------------------------------------------|------|--------|------|------------------------------------------------------------------------------------|------|----------|------|
| សូចនាករ                                                                                        | អតិ. | ពិន្ទុ | សរុប | សូចនាករ                                                                            | អតិ. | ពិន្ទុ   | សរុប |
| គម្រោងឆ្លើយតបទៅនឹងបណ្តាអាទិភាពនៅក្នុងយុទ្ធសាស្ត្របន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក | ៤០   |        |      | គម្រោងបានគាំទ្រប្រកបដោយប្រសិទ្ធភាពចំណាយដល់អ្នកទទួលបានផលជាជនក្រីក្រ និងជនងាយរងគ្រោះ | ២០   |          |      |
| គុណភាពបច្ចេកទេសនៃគម្រោង                                                                        | ៤០   |        |      | លទ្ធផលនៃការវាយតម្លៃតាមបែបចូលរួម                                                    | ៤០   |          |      |
| និរន្តរភាពនៃគម្រោង                                                                             | ២០   |        |      |                                                                                    |      |          |      |
| ២. គុណភាពនៃដំណើរការអនុវត្តមូលនិធិ PBCR                                                         |      |        |      | ៤. សន្ទស្សន៍នៃការបញ្ចូលការប្រែប្រួលអាកាសធាតុរដ្ឋបាលថ្នាក់ក្រោមជាតិ                 |      |          |      |
| សូចនាករ                                                                                        | អតិ. | ពិន្ទុ | សរុប | សូចនាករ                                                                            | អតិ. | ពិន្ទុ   | សរុប |
| ភាពទាន់ពេលវេលានៃការរៀបចំគម្រោង                                                                 | ២០   |        |      | ការប្រែប្រួលអាកាសធាតុត្រូវបានបញ្ចូលនៅក្នុងផែនការ                                   | ២៥   |          |      |
| លទ្ធកម្ម៖ គុណភាព និងលទ្ធផល                                                                     | ៣០   |        |      | សមត្ថភាព និងការសម្របសម្រួលស្ថាប័ន                                                  | ២៥   |          |      |
| ការប្តេជ្ញាចិត្ត និងការបើកផ្តល់មូលនិធិ PBCR                                                    | ៣០   |        |      | ការទទួលបាន និងការប្រើប្រាស់ព័ត៌មានអំពីអាកាសធាតុ                                    | ២៥   |          |      |
| គម្រោងបានបញ្ចប់ទាន់ពេលវេលា                                                                     | ២០   |        |      | សមាហរណកម្មការប្រែប្រួលអាកាសធាតុនៅក្នុងហិរញ្ញប្បទាន                                 | ២៥   |          |      |
| <b>ពិន្ទុសរុបនៃការវាយតម្លៃលទ្ធផលនៃការអនុវត្ត (%)</b>                                           |      |        |      |                                                                                    |      | <b>%</b> |      |

**វាយតម្លៃដោយ (សមាជិកក្រុមវាយតម្លៃ)**

| ឈ្មោះ    |  |  |  |  |  |
|----------|--|--|--|--|--|
| ហត្ថលេខា |  |  |  |  |  |

**អនុម័តដោយ**

**អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប**

**កាលបរិច្ឆេទ**

| ផ្នែកទី ១៖ គុណភាពនៃលទ្ធផលគម្រោងមូលនិធិ PBCR |                                                                                                                   |                                                                                                                                                                          |                                                                                                                                                 |        |                                                                                                                                                                                                      |
|---------------------------------------------|-------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------|--------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| សូចនាករ                                     | សូចនាកររង                                                                                                         | ពិពណ៌នា                                                                                                                                                                  | វិធីសាស្ត្រដាក់ពិន្ទុ                                                                                                                           | ពិន្ទុ | ឯកសារដែលត្រូវការ / វិធីសាស្ត្រ                                                                                                                                                                       |
| ១                                           | <b>គម្រោងត្រូវគ្នានឹងបណ្តាអាទិភាពនៅក្នុងយុទ្ធសាស្ត្របន្ត<br/>និងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក (DCCS)</b> |                                                                                                                                                                          | <b>៤០</b>                                                                                                                                       |        | ផែនការយុទ្ធសាស្ត្របន្តនិងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក<br><br>តារាងវាយតម្លៃគម្រោងដែលរៀបចំដោយស្រុក<br><br>ផែនទីហានិភ័យនៃគ្រោះមហន្តរាយដោយមានគូសសម្គាល់គម្រោងនៅលើវា<br><br>តារាងវាយតម្លៃគម្រោង |
|                                             | ១                                                                                                                 | គម្រោងទាំងអស់ដែលផ្តល់ហិរញ្ញប្បទាន<br>ដោយ មូលនិធិ PBCR គឺជាប្រភេទ<br>គម្រោងដែលមានរាយឈ្មោះនៅក្នុងយុទ្ធ<br>សាស្ត្របន្តនិងការប្រែប្រួលអាកាសធាតុ<br>ថ្នាក់ក្រុង ស្រុក         | គម្រោងទាំងអស់= ២០<br>១ គម្រោងមិនស្ថិតនៅក្នុង<br>DCCS= ១០<br>២ គម្រោងមិនស្ថិតនៅក្នុង<br>DCCS= ០<br>មិនមាននៅក្នុង DCCS ឬ<br>មិនបានបំពេញព័ត៌មាន= ០ |        |                                                                                                                                                                                                      |
|                                             | ២                                                                                                                 | គម្រោងទាំងអស់ដែលផ្តល់ហិរញ្ញប្បទាន<br>ដោយ PBCRG ស្ថិតក្នុងទីតាំងមួយដែល<br>ងាយរងគ្រោះ ដោយសារបញ្ហាអាកាស<br>ធាតុ ដែលគម្រោងនោះពាក់ព័ន្ធជាមួយ<br>(ផែនទីហានិភ័យនៃគ្រោះមហន្តរាយ) | គម្រោងទាំងអស់= ២០<br>១ គម្រោងមិនទាក់ទង= ១០<br>២ គម្រោងមិនទាក់ទង= ០<br>មិនមានផែនទីហានិភ័យនៃ<br>គ្រោះមហន្តរាយ = ០                                 |        |                                                                                                                                                                                                      |
| ២                                           | <b>គុណភាពបច្ចេកទេសរបស់គម្រោង (ផ្អែកលើការ<br/>ត្រួតពិនិត្យដល់ទីតាំង)</b>                                           |                                                                                                                                                                          | <b>៤០</b>                                                                                                                                       |        | ត្រួតពិនិត្យទៅលើលទ្ធផលគម្រោងចំនួន ២                                                                                                                                                                  |
|                                             | ១                                                                                                                 | តើគម្រោងទំនងជាទទួលបានជោគជ័យ<br>កម្រិតណានៅការដោះស្រាយបញ្ហា<br>អាកាសធាតុដែលពាក់ព័ន្ធជាមួយ?                                                                                 | ជោគជ័យខ្លាំង= ១៥<br>ជោគជ័យមធ្យម = ១០<br>ជោគជ័យខ្លះ= ៥<br>មិនជោគជ័យ= ០                                                                           |        | ការពិភាក្សាសង្ខេបជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកទទួលបាននៅទីតាំងគម្រោង<br><br>ដាក់ពិន្ទុគម្រោងនីមួយៗដាច់ដោយឡែកពីគ្នា បន្ទាប់មកគណនារកមធ្យមភាគ                                                            |



| <b>ផ្នែកទី ១៖ គុណភាពនៃលទ្ធផលគម្រោងមូលនិធិ PBCR</b> |                                     |                                                                                          |                                                                                                                    |               |                                                                                                                                                                                                                                                                                                                                                                                                                 |
|----------------------------------------------------|-------------------------------------|------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------|---------------|-----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| <b>សូចនាករមេ</b>                                   | <b>សូចនាកររង</b>                    | <b>ពិពណ៌នា</b>                                                                           | <b>វិធីសាស្ត្រដាក់ពិន្ទុ</b>                                                                                       | <b>ពិន្ទុ</b> | <b>ឯកសារដែលត្រូវការ / វិធីសាស្ត្រ</b>                                                                                                                                                                                                                                                                                                                                                                           |
|                                                    |                                     |                                                                                          | មិនមានព័ត៌មាន<br>ច្បាស់លាស់ អំពីបញ្ហាការ<br>ប្រែប្រួលអាកាសធាតុ ដែល<br>ពាក់ព័ន្ធនឹងគម្រោង =0                        |               |                                                                                                                                                                                                                                                                                                                                                                                                                 |
|                                                    | ២                                   | វាយតម្លៃគុណភាពបច្ចេកទេសនៃលទ្ធផលគម្រោង                                                    | ល្អណាស់= ២៥<br>ល្អ= ២០<br>អាចទទួលយកបាន= ១៥<br>មានចំណុចខ្វះខាតមួយ<br>ចំនួន= ១០<br>គុណភាពអន់= ៥<br>មិនអាចទទួលយកបាន=0 |               |                                                                                                                                                                                                                                                                                                                                                                                                                 |
| <b>៣</b>                                           | <b>គម្រោងបានរៀបចំធានានិរន្តរភាព</b> |                                                                                          | <b>២០</b>                                                                                                          |               | ការពិភាក្សាជាមួយអាជ្ញាធរនានា និងឯកសារផ្សេងៗ<br>សូចនាករទី ១៖ “មាន” លុះត្រាណាតែមានគណៈកម្មាធិការច្បាស់លាស់ ដោយមាន<br>ប្រធានមួយរូប និងមានរាយនាមសមាជិក ដែលបានជួបប្រជុំគ្នាយ៉ាងតិចណាស់ម្តង។<br>សូចនាករទី ២៖ “មាន” លុះត្រាណាតែមានផែនការជាលាយលក្ខណ៍អក្សរមួយនឹង<br>កំណត់ច្បាស់លាស់អំពីថវិកាដែលបានប្តេជ្ញាចិត្ត (អាចដាក់បញ្ចូលក៏ស្តីពីការបង្ហាញថ្លៃ<br>ឈ្នួលដែលទូទាត់ដោយអ្នកប្រើប្រាស់)<br>មធ្យមភាគពិន្ទុសម្រាប់ ៥ គម្រោង |
|                                                    | ១                                   | បានបង្កើតគណៈកម្មាធិការថែទាំគម្រោង<br>ដើម្បីថែទាំលទ្ធផលរបស់គម្រោង                         | មាន= ១០<br>គ្មាន=0<br>មិនមានឯកសារបញ្ជាក់=0                                                                         |               |                                                                                                                                                                                                                                                                                                                                                                                                                 |
|                                                    | ២                                   | មានផែនការ និងថវិកាសម្រាប់ការថែទាំ<br>គម្រោងជាមួយនឹងប្រភពមូលនិធិដែល<br>បានកំណត់ច្បាស់លាស់ | មាន= ១០<br>គ្មាន=0<br>មិនមានឯកសារបញ្ជាក់=0                                                                         |               |                                                                                                                                                                                                                                                                                                                                                                                                                 |
| <b>ពិន្ទុសរុបសម្រាប់គុណភាពនៃគម្រោង</b>             |                                     |                                                                                          |                                                                                                                    |               |                                                                                                                                                                                                                                                                                                                                                                                                                 |

| ផ្នែកទី ២៖ គុណភាពនៃដំណើរការអនុវត្តគម្រោងមូលនិធិ PBCR |                                               |                                                                                                                                                    |                                                                       |        |                                                                                                                                                                                                                                                             |
|------------------------------------------------------|-----------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------|--------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| សូចនាករ                                              | សូចនាករ                                       | ពិពណ៌នា                                                                                                                                            | វិធីសាស្ត្រដាក់ពិន្ទុ                                                 | ពិន្ទុ | ឯកសារដែលត្រូវការ / វិធីសាស្ត្រ                                                                                                                                                                                                                              |
| ១                                                    | ភាពទាន់ពេលវេលានៃការរៀបចំគម្រោង                |                                                                                                                                                    | ២០                                                                    |        | សូចនាករទាំងអស់នៅក្នុងផ្នែកនេះគឺផ្អែកទៅលើទិន្នន័យ PID<br>(ករណីលើកលែង៖ ទិន្នន័យគម្រោងសេវាកម្ម)<br>ប្រសិនបើ PID មិនមានទិន្នន័យគ្រប់គ្រាន់ទេនោះ ពិន្ទុសម្រាប់សូចនាករនោះគឺសូន្យ<br>មិនមានភស្តុតាងណាផ្សេងទៀតអាចទទួលយកបានទេ ប្រសិនបើទិន្នន័យនោះមិនស្ថិតនៅក្នុង PID |
|                                                      | ១                                             | % នៃគម្រោងមានការប្រកាសដាក់ដេញថ្លៃ (ហេដ្ឋារចនាសម្ព័ន្ធ) ឬសកម្មភាពគម្រោង (គម្រោងសេវា) បានចាប់ផ្តើមអនុវត្តមិនលើសពីខែបន្ទាប់ពីទទួលបានប្រកាសឥណទានបន្ថែម | ២០ x (ចំនួនគម្រោងដែលចាប់ផ្តើមទាន់ពេលវេលា / ចំនួនសរុបនៃគម្រោង)         |        |                                                                                                                                                                                                                                                             |
| ២                                                    | គុណភាពនៃដំណើរការលទ្ធកម្ម                      |                                                                                                                                                    | ៣០                                                                    |        |                                                                                                                                                                                                                                                             |
|                                                      | ១                                             | ចំនួនជាមធ្យមភាគនៃការដាក់ប្រកាសដេញថ្លៃដែលមានសម្បកលភាព បានដាក់ស្នើសុំចុះកិច្ចសន្យាជាមួយមីលនិធិ PBCR                                                  | $៥ \div ១៥$<br>$៤ - ៥ = ១០$<br>$៣ - ៤ = 5$<br>$< ៣ = 0$               |        |                                                                                                                                                                                                                                                             |
|                                                      | ២                                             | ការចុះជាមធ្យមលើការដេញថ្លៃសម្រាប់កិច្ចសន្យាជាមួយមូលនិធិ PBCR                                                                                        | $១០\% \div ១៥$<br>$៥\% - ១០\% = ១០$<br>$១\% - ៥\% = ៥$<br>$< ១\% = 0$ |        |                                                                                                                                                                                                                                                             |
| ៣                                                    | ការសន្យាចំណាយ និងការបើកផ្តល់ថវិកាមូលនិធិ PBCR |                                                                                                                                                    | ៣០                                                                    |        |                                                                                                                                                                                                                                                             |
|                                                      | ១                                             | % នៃមូលនិធិ PBCR ដែលបានប្តេជ្ញាចិត្តចំពោះកិច្ចសន្យា (ឬកិច្ចព្រមព្រៀងអនុវត្តសម្រាប់គម្រោងសេវា) ដែលបានចុះហត្ថលេខារួចត្រឹមថ្ងៃទី ៣១ ខែធ្នូ            | ១៥ x % ទឹកប្រាក់ដែលបានគ្រោងចំណាយ / មូលនិធិ PBCR សរុប                  |        |                                                                                                                                                                                                                                                             |
|                                                      | ២                                             | % នៃមូលនិធិ PBCR ដែលបានបើកផ្តល់ឲ្យអ្នកទទួលការប្រកាសជាមួយនឹងចំណាយសម្រាប់គម្រោងសេវាត្រឹមថ្ងៃទី ៣១ ខែធ្នូ                                             | ១៥ x ចំណាយ PBCRG សរុប / មូលនិធិ PBCR សរុប                             |        |                                                                                                                                                                                                                                                             |
| ៤                                                    | គម្រោង និងកិច្ចសន្យាបានបញ្ចប់ទាន់ពេលវេលា      |                                                                                                                                                    | ២០                                                                    |        |                                                                                                                                                                                                                                                             |
|                                                      | ១                                             | % នៃគម្រោង ១០០% បានបញ្ចប់តាមកាលបរិច្ឆេទបញ្ចប់គម្រោងដែលបាន                                                                                          | ២០ x (ចំនួនគម្រោងដែលបានបញ្ចប់ទាន់ពេលវេលា)                             |        |                                                                                                                                                                                                                                                             |

| <b>ផ្នែកទី ២៖ គុណភាពនៃដំណើរការអនុវត្តគម្រោងមូលនិធិ PBCR</b> |  |          |                              |  |  |
|-------------------------------------------------------------|--|----------|------------------------------|--|--|
|                                                             |  | គ្រោងទុក | វេលា / ចំនួនសរុបនៃ<br>គម្រោង |  |  |
| <b>ពិន្ទុសរុបសម្រាប់គុណភាពនៃដំណើរការអនុវត្ត</b>             |  |          |                              |  |  |

| <b>ផ្នែកទី ៣៖ អ្នកទទួលបានគម្រោងមូលនិធិ PBCR</b> |                                                                                              |                                                                   |                                                                                                                   |        |                                                                                                                   |
|-------------------------------------------------|----------------------------------------------------------------------------------------------|-------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------|--------|-------------------------------------------------------------------------------------------------------------------|
| សូចនាករមេ                                       | សូចនាកររង                                                                                    | ពិពណ៌នា                                                           | វិធីសាស្ត្រដាក់ពិន្ទុ                                                                                             | ពិន្ទុ | ឯកសារដែលត្រូវការ / វិធីសាស្ត្រ                                                                                    |
| ១                                               | <b>គម្រោងបានគាំទ្រប្រកបដោយប្រសិទ្ធភាពចំណាយដល់អ្នកទទួលបានផលដែលជាជនក្រីក្រ និងជនងាយរងគ្រោះ</b> |                                                                   | <b>២០</b>                                                                                                         |        |                                                                                                                   |
|                                                 | ១                                                                                            | ចំណាយ (ចំណាយ PBCR) ក្នុងអ្នកទទួលបានផលគម្រោងម្នាក់                 | < \$១០០ / គ្រួសារ = ១០<br>\$១០០ - \$២៥០/<br>គ្រួសារ = ៨<br>\$២៥០ - \$៥០០/<br>គ្រួសារ = ៤<br>> \$៥០០ / គ្រួសារ = ០ |        | ទិន្នន័យ PID                                                                                                      |
|                                                 | ២                                                                                            | ចំនួនគ្រួសារទទួលបានផលគម្រោងដែលមានប័ណ្ណក្រីក្រ                     | > ៣០% = ១០<br>២០% - ៣០% = ៨<br>១០% - ២០% = ៤<br>< ១០% = ០                                                         |        | មូលដ្ឋានទិន្នន័យប័ណ្ណក្រីក្រ                                                                                      |
| ២                                               | <b>ការវាយតម្លៃរបស់អ្នកទទួលបានផលពីការវាយតម្លៃតាមបែបចូលរួម</b>                                 |                                                                   | <b>៨០</b>                                                                                                         |        | ពិន្ទុដែលត្រូវកំណត់ដោយអ្នកទទួលបានផលក្នុងការវាយតម្លៃតាមបែបចូលរួម (សូមមើលវិធីសាស្ត្រសម្រាប់ការវាយតម្លៃតាមបែបចូលរួម) |
|                                                 | ១                                                                                            | អ្នកទទួលបានផលអាចបរិយាយអំពីគ្រោះមហន្តរាយដែលទាក់ទងទៅនឹងអាកាសធាតុដែល | ធ្ងន់ធ្ងរ = ២០<br>មធ្យម = ១០                                                                                      |        |                                                                                                                   |

លេខាធិការដ្ឋាន គ.ជ.អ.ប មូលនិធិបន្តទៅនឹងការប្រែប្រួលអាកាសធាតុ  
ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត  
**ឧបសម្ព័ន្ធ ២**

**សៀវភៅណែនាំស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្ត**

**ទម្រង់វាយតម្លៃលទ្ធផលនៃការអនុវត្ត**

|                                       |   |                                                                                                                           |                                                                             |  |                                                                                                                                                   |
|---------------------------------------|---|---------------------------------------------------------------------------------------------------------------------------|-----------------------------------------------------------------------------|--|---------------------------------------------------------------------------------------------------------------------------------------------------|
|                                       |   | ប៉ះពាល់ដល់ពួកគេផ្ទាល់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ និងពន្យល់អំពីវិធីដែលគម្រោងអាចជួយកាត់បន្ថយហេតុប៉ះពាល់នៃគ្រោះមហន្តរាយនោះ | មិនរងគ្រោះ= 0                                                               |  | ក្រុមអ្នកទទួលបានផលគួរតែមានចំនួនបុរស និងស្ត្រីស្មើគ្នា។ ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិត្រូវតែមិនមែនជាផ្នែកណាមួយនៃក្រុមនេះ។                     |
|                                       | ២ | ការវាយតម្លៃរបស់អ្នកទទួលបានផលទៅលើគុណភាពនៃការអនុវត្តគម្រោង                                                                  | ល្អណាស់= ២០<br>ល្អ= ១០<br>ខ្សោយ= ០                                          |  | ក្រុមវាយតម្លៃគួរតែកំណត់វត្ថុបំណងធ្វើការវាយតម្លៃតាមបែបចូលរួមចំនួន ២ ក្នុងមួយស្រុក៖ ១ គម្រោងជ្រើសរើសដោយស្រុក និង ១ គម្រោងទៀតជ្រើសរើសដោយក្រុមផ្ទាល់។ |
|                                       | ៣ | តើគម្រោងនោះគឺជាគម្រោងដែលមានអាទិភាពខ្ពស់បំផុតសម្រាប់អ្នកទទួលបានផលទាំងនោះ (ក្រុមបុរស) ឬទេ?                                  | ខ្ពស់បំផុត= ២០<br>ខ្ពស់ ប៉ុន្តែមិនខ្ពស់បំផុត= ១០<br>មិនមែនជាអាទិភាពខ្ពស់= ០ |  | ស្រុកអាច (គួរតែ) ធ្វើការវាយតម្លៃតាមបែបចូលរួមបន្ថែមទៀតចំនួន ២ មុនពេលវាយតម្លៃ។ ពិន្ទុដែលបានពីការវាយតម្លៃទាំងនេះអាចដាក់បញ្ចូលបាន។                    |
|                                       | ៤ | តើគម្រោងនោះគឺជាគម្រោងដែលមានអាទិភាពខ្ពស់បំផុតសម្រាប់អ្នកទទួលបានផលទាំងនោះ (ក្រុមស្ត្រី) ដែរឬទេ?                             | ខ្ពស់បំផុត= ២០<br>ខ្ពស់ ប៉ុន្តែមិនខ្ពស់បំផុត= ១០<br>មិនមែនជាអាទិភាពខ្ពស់= ០ |  | ពិន្ទុសម្រេចចុងក្រោយនៅក្នុងប្រភេទនីមួយៗ គឺជាមធ្យមភាគសម្រាប់ការវាយតម្លៃតាមបែបចូលរួមទាំងអស់ដែលបានធ្វើឡើង។                                           |
| <b>ពិន្ទុសរុបសម្រាប់អ្នកទទួលបានផល</b> |   |                                                                                                                           |                                                                             |  |                                                                                                                                                   |

| <b>ផ្នែកទី ៤៖ សន្ទស្សន៍នៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុផ្ទាំងក្រោមជាតិ</b> |         |                                                                                                                           |                       |        |                                                         |
|------------------------------------------------------------------------------|---------|---------------------------------------------------------------------------------------------------------------------------|-----------------------|--------|---------------------------------------------------------|
| សូចនាករ                                                                      | សូចនាករ | ពិពណ៌នា                                                                                                                   | វិធីសាស្ត្រដាក់ពិន្ទុ | ពិន្ទុ | ឯកសារ (ដែលត្រូវរៀបចំដោយរដ្ឋបាលស្រុកមុនពេលវាយតម្លៃ)      |
| ១                                                                            |         | ការប្រែប្រួលអាកាសធាតុត្រូវបានបញ្ជ្រាបនៅក្នុងផែនការ                                                                        | ២៥                    |        |                                                         |
|                                                                              | ១       | ការវិភាគផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ (VRA) ត្រូវបានអនុវត្តនៅក្នុងឃុំយ៉ាងតិចបីក្នុងស្រុកនោះក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ | មាន = ៨<br>មិនមាន= ០  |        | របាយការណ៍ស្តីពីការវិភាគផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ |

| <b>ផ្នែកទី ៤៖ សន្ទស្សន៍នៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ</b> |                                          |                                                                                                                                                                            |                              |               |                                                                                                                |
|------------------------------------------------------------------------------|------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------|---------------|----------------------------------------------------------------------------------------------------------------|
| <b>សូចនាករ</b>                                                               | <b>សូចនាករ</b>                           | <b>ពិពណ៌នា</b>                                                                                                                                                             | <b>វិធីសាស្ត្រដាក់ពិន្ទុ</b> | <b>ពិន្ទុ</b> | <b>ឯកសារ (ដែលត្រូវរៀបចំដោយរដ្ឋបាលស្រុកមុនពេលវាយតម្លៃ)</b>                                                      |
|                                                                              | ២                                        | យុទ្ធសាស្ត្របន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក ( ថ្មី ឬបានធ្វើបច្ចុប្បន្នភាព ) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាក្រុង ស្រុកក្នុងរយៈពេល ៥ ឆ្នាំកន្លងមក              | មាន = ៥<br>មិនមាន= ០         |               | កំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាស្រុក / សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា                                         |
|                                                                              | ៣                                        | ការប្រែប្រួលអាកាសធាតុត្រូវបានបញ្ចូលនៅក្នុងផែនការអភិវឌ្ឍន៍ស្រុក ដោយគោរពតាមសេចក្តីណែនាំបច្ចេកទេស ខែមីនា ឆ្នាំ ២០១៧ របស់ក្រសួងផែនការ                                          | មាន = ៤<br>មិនមាន= ០         |               | ផែនការអភិវឌ្ឍស្រុក                                                                                             |
|                                                                              | ៤                                        | ស្រុកបានធ្វើការត្រួតពិនិត្យឡើងវិញទៅលើយុទ្ធសាស្ត្រការបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុកនៅក្នុងឆ្នាំចុងក្រោយ                                                            | មាន = ៦<br>មិនមាន= ០         |               | របាយការណ៍ស្តីពីកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ / ឬសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាដើម្បីអនុម័ត DCCS ដែលបានកែសម្រួល |
|                                                                              | ៥                                        | ស្រុកមានផែនការត្រៀមបំរុងឆ្លើយតបគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ                                                                                                      | មាន = ២<br>មិនមាន= ០         |               | ឯកសារផែនការត្រៀមបំរុងឆ្លើយតបគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ                                             |
| <b>២</b>                                                                     | <b>សមត្ថភាព និងការសម្របសម្រួលស្ថាប័ន</b> |                                                                                                                                                                            | <b>២៥</b>                    |               |                                                                                                                |
|                                                                              | ១                                        | មានជនបង្គោលមួយរូបដែលត្រូវបានតែងតាំងសម្រាប់ការបន្តនឹងការប្រែប្រួលអាកាសធាតុ (CCA) នៅក្នុងក្រុមប្រឹក្សា ឬគណៈអភិបាល ឬបុគ្គលិករដ្ឋបាលស្រុក                                      | មាន = ៤<br>មិនមាន= ០         |               | ការតែងតាំងចុះហត្ថលេខាដោយអភិបាល                                                                                 |
|                                                                              | ២                                        | មានក្រុមការងារបន្តនឹងប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក ដែលដឹកនាំដោយគណៈអភិបាល និងមានការិយាល័យជំនាញជុំវិញក្រុង ស្រុក ហើយក្រុមបានជួបប្រជុំគ្នាយ៉ាងតិចពីរដងក្នុងឆ្នាំកន្លងមក | មាន = ៤<br>មិនមាន= ០         |               | សេចក្តីសម្រេចបង្កើតក្រុមការងារដែលចុះហត្ថលេខាដោយអភិបាល<br>កំណត់ត្រានៃកិច្ចប្រជុំ                                |
|                                                                              | ៣                                        | សមាជិកយ៉ាងតិច ៣ រូបដែលមកពីក្រុមការងារបន្តនឹងប្រែប្រួលអាកាសធាតុថ្នាក់ស្រុកបានចូលរួមការបណ្តុះបណ្តាលស្តីពី                                                                    | មាន = ៤<br>មិនមាន= ០         |               | កំណត់ត្រាស្តីពីការបណ្តុះបណ្តាល                                                                                 |

| <b>ផ្នែកទី ៤៖ សន្ទស្សន៍នៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុផ្ទាំងក្រោមជាតិ</b> |                                                        |                                                                                                                                                                                                                         |                              |               |                                                                                                                                                                                                                                                  |
|------------------------------------------------------------------------------|--------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------|---------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| <b>សូចនាករ</b>                                                               | <b>សូចនាកររង</b>                                       | <b>ពិពណ៌នា</b>                                                                                                                                                                                                          | <b>វិធីសាស្ត្រដាក់ពិន្ទុ</b> | <b>ពិន្ទុ</b> | <b>ឯកសារ (ដែលត្រូវរៀបចំដោយរដ្ឋបាលស្រុកមុនពេលវាយតម្លៃ)</b>                                                                                                                                                                                        |
|                                                                              |                                                        | វិភាគផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ (VRA)                                                                                                                                                                             |                              |               |                                                                                                                                                                                                                                                  |
|                                                                              | ៤                                                      | សមាជិកយ៉ាងតិច ៣ រូបដែលមកពីក្រុមការងារបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុកបានចូលរួមការបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការបន្តនឹងការប្រែប្រួលអាកាសធាតុនៅក្នុងការធ្វើផែនការ                                                | មាន = ៤<br>មិនមាន= ០         |               | កំណត់ត្រាស្តីពីការបណ្តុះបណ្តាល                                                                                                                                                                                                                   |
|                                                                              | ៥                                                      | ស្រុកបានបំពេញយ៉ាងតិចណាស់ការស្វ័យវាយតម្លៃលទ្ធផលនៃការអនុវត្តដោយខ្លួនឯងចំនួនមួយ                                                                                                                                            | មាន = ៤<br>មិនមាន= ០         |               | ទម្រង់នៃការស្វ័យវាយតម្លៃដោយខ្លួនឯងដែលបានបំពេញរួច និងមានគាំទ្រដោយឯកសារដែលបានតម្រូវទាំងអស់                                                                                                                                                         |
|                                                                              | ៦                                                      | ស្រុកបានរៀបចំផែនការអភិវឌ្ឍន៍សមត្ថភាពសម្រាប់កែលម្អពិន្ទុវាយតម្លៃលទ្ធផលនៃការអនុវត្តរបស់ខ្លួន                                                                                                                              | មាន = ៥<br>មិនមាន= ០         |               | ផែនការការងារដែលត្រូវបានអនុម័តដោយអភិបាល ឬជនបង្គោល CCA                                                                                                                                                                                             |
| <b>៣</b>                                                                     | <b>ការទទួលបាន និងការប្រើប្រាស់ព័ត៌មានអំពីអាកាសធាតុ</b> |                                                                                                                                                                                                                         | <b>២៥</b>                    |               |                                                                                                                                                                                                                                                  |
|                                                                              | ១                                                      | សមាជិកយ៉ាងតិច ៣ រូបដែលមកពីក្រុមការងារបន្តនឹងប្រែប្រួលអាកាសធាតុថ្នាក់ស្រុកបានចូលរួមការបណ្តុះបណ្តាលស្តីពីរបៀបប្រើប្រាស់ទិន្នន័យអាកាសធាតុ និងសេណារីយ៉ូផ្អែកលើវិទ្យាសាស្ត្រនៅក្នុងការធ្វើផែនការបន្តនឹងការប្រែប្រួលអាកាសធាតុ | មាន = ៣<br>មិនមាន= ០         |               | កំណត់ត្រាស្តីពីការបណ្តុះបណ្តាល                                                                                                                                                                                                                   |
|                                                                              | ២                                                      | រដ្ឋបាលស្រុកមានទិន្នន័យកំណត់ត្រាអំពីរបាយទឹកភ្លៀងដែលពាក់ព័ន្ធយ៉ាងតិច០៥ឆ្នាំចុងក្រោយ                                                                                                                                      | មាន = ៣<br>មិនមាន= ០         |               | ឯកសារដែលមានកំណត់ត្រាស្តីពីរបាយទឹកភ្លៀងសរុបពីមួយខែទៅមួយខែ សម្រាប់រយៈពេលយ៉ាងតិចណាស់ ៩០% នៃខែក្នុងកំឡុងពេល ៥ ឆ្នាំ។ កំណត់ត្រាអាចជាកំណត់ត្រាដែលបានមកពីស្ថានីយ៍ព្យាករណ៍អាកាសធាតុនៅក្នុងស្រុក ខេត្ត ឬស្ថានីយ៍ព្យាករណ៍អាកាសធាតុប្រតិបត្តិដែលនៅជិតបំផុត។ |

| <b>ផ្នែកទី ៤៖ សន្ទស្សន៍នៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ</b> |                                                           |                                                                                                                                                                                                                                                      |                              |               |                                                                                                                                                                                                                                                             |
|------------------------------------------------------------------------------|-----------------------------------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------|---------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
| <b>សូចនាករ</b>                                                               | <b>សូចនាកររង</b>                                          | <b>ពិពណ៌នា</b>                                                                                                                                                                                                                                       | <b>វិធីសាស្ត្រដាក់ពិន្ទុ</b> | <b>ពិន្ទុ</b> | <b>ឯកសារ (ដែលត្រូវរៀបចំដោយរដ្ឋបាលស្រុកមុនពេលវាយតម្លៃ)</b>                                                                                                                                                                                                   |
|                                                                              | ៣                                                         | រដ្ឋបាលស្រុកមានកំណត់ត្រាអំពីព្រឹត្តិការណ៍គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត យ៉ាងតិច០៥ឆ្នាំចុងក្រោយ                                                                                                                                                      | មាន = ៣<br>មិនមាន= ០         |               | ឯកសារដែលមានកំណត់ត្រាស្តីពីសីតុណ្ហភាពពីមួយខែទៅមួយខែ (អប្បបរមា និងអតិបរមា) សម្រាប់រយៈពេលយ៉ាងតិច០៥% នៃខែក្នុងកំឡុងពេល ៥ ឆ្នាំ។ កំណត់ត្រាអាចជាកំណត់ត្រាដែលបានមកពីស្ថានីយ៍ព្យាករណ៍អាកាសធាតុនៅក្នុងស្រុក ខេត្ត ឬស្ថានីយ៍ព្យាករណ៍អាកាសធាតុប្រតិបត្តិដែលនៅជិតបំផុត។ |
|                                                                              | ៤                                                         | រដ្ឋបាលស្រុកមានទិន្នន័យកំណត់ត្រាអំពីសីតុណ្ហភាពយ៉ាងតិច០៥ឆ្នាំចុងក្រោយ                                                                                                                                                                                 | មាន = ៤<br>មិនមាន= ០         |               | ឯកសារដែលមានកំណត់ត្រាស្តីពីព្រឹត្តិការណ៍ធំៗនៃគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត រួមទាំងកាលបរិច្ឆេទ ទីតាំង ការចង្អុលបង្ហាញអំពីភាពធ្ងន់ធ្ងរ (២. កម្ពស់ទឹកអតិបរមា) ចំនួនគ្រួសាររងគ្រោះ កំឡុងពេលនៃព្រឹត្តិការណ៍ ក្នុងរយៈពេល ៥ ឆ្នាំ។                                |
|                                                                              | ៥                                                         | កំណត់ត្រាព័ត៌មានអំពីអាកាសធាតុត្រូវបានយកមកធ្វើបទបង្ហាញ និងពិភាក្សានៅពេលរៀបចំ ឬត្រួតពិនិត្យឡើងវិញលើផែនការយុទ្ធសាស្ត្រការបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក                                                                                        | មាន = ៥<br>មិនមាន= ០         |               | ក៏ស្មុតាងអាចរួមបញ្ចូលទាំងការធ្វើបទបង្ហាញតាមកម្មវិធី PowerPoint អំពីរូបថតសម្ភារៈបង្ហាញប្រភេទផ្សេងៗទៀត។                                                                                                                                                       |
|                                                                              | ៦                                                         | សេណារីយ៉ូផ្នែកលើវិទ្យាសាស្ត្រសម្រាប់ការប្រែប្រួលអាកាសធាតុនាពេលអនាគត ត្រូវបានយកមកធ្វើបទបង្ហាញ និងពិភាក្សានៅពេលរៀបចំ ឬត្រួតពិនិត្យឡើងវិញលើផែនការយុទ្ធសាស្ត្រការបន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ស្រុក (និងត្រូវបានសង្ខេបនៅក្នុងផែនការអភិវឌ្ឍន៍ស្រុក)។ | មាន = ៧<br>មិនមាន= ០         |               | ឯកសារដែលពិពណ៌នាអំពីសេណារីយ៉ូ DDP                                                                                                                                                                                                                            |
| <b>៤</b>                                                                     | <b>សមាហរណកម្មការប្រែប្រួលអាកាសធាតុទៅក្នុងហិរញ្ញប្បទាន</b> |                                                                                                                                                                                                                                                      | <b>២៥</b>                    |               |                                                                                                                                                                                                                                                             |
|                                                                              | ១                                                         | កម្មវិធីវិនិយោគស្រុកកំណត់យ៉ាងច្បាស់នូវការវិនិយោគដែលគាំទ្រដល់ការបន្តនឹងការប្រែប្រួលអាកាសធាតុ                                                                                                                                                          | មាន = ៣<br>មិនមាន= ០         |               | កម្មវិធីវិនិយោគក្រុង ស្រុក (DIP) (សូមកត់ចំណាំថា មានតែការវិនិយោគដែលត្រូវបានកំណត់ច្បាស់លាស់ថាទាក់ទងនឹងការសម្របតាមការប្រែប្រួលអាកាសធាតុ (CCA) និង / ឬការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ (DRM) ដែលអាចរាប់បញ្ចូលបាន)                                               |
|                                                                              | ២                                                         | កញ្ចប់ថវិកាស្រុក (ឆ្នាំបច្ចុប្បន្ន) ដាក់បញ្ចូលថវិកាសម្រាប់ការវិនិយោគលើការ                                                                                                                                                                            | មាន = ៣<br>មិនមាន= ០         |               | កញ្ចប់ថវិកាស្រុកសម្រាប់ឆ្នាំបច្ចុប្បន្ន                                                                                                                                                                                                                     |



| <b>ផ្នែកទី ៤៖ សន្ទស្សន៍នៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុថ្នាក់ក្រោមជាតិ</b>              |                |                                                                                                                                                                                                         |                              |               |                                                                                                                                                  |
|-------------------------------------------------------------------------------------------|----------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------|---------------|--------------------------------------------------------------------------------------------------------------------------------------------------|
| <b>សូចនាករ</b>                                                                            | <b>សូចនាករ</b> | <b>ពិពណ៌នា</b>                                                                                                                                                                                          | <b>វិធីសាស្ត្រដាក់ពិន្ទុ</b> | <b>ពិន្ទុ</b> | <b>ឯកសារ (ដែលត្រូវរៀបចំដោយរដ្ឋបាលស្រុកមុនពេលវាយតម្លៃ)</b>                                                                                        |
|                                                                                           |                | បន្ទុកនឹងការប្រែប្រួលអាកាសធាតុ (ប្រភពនានា)                                                                                                                                                              |                              |               |                                                                                                                                                  |
|                                                                                           | ៣              | កញ្ចប់ថវិកាស្រុក (ឆ្នាំបច្ចុប្បន្ន) ដាក់បញ្ចូលថវិកាសម្រាប់ការវិនិយោគលើការសម្របតាមការប្រែប្រួលអាកាសធាតុដែលផ្តល់ថវិកាដោយចំណូលទូទៅរបស់ស្រុក (ឧទាហរណ៍ មិនលៃទុកថវិកាសម្រាប់ការបន្តនឹងការប្រែប្រួលអាកាសធាតុ)។ | មាន = ៤<br>មិនមាន= ០         |               | កញ្ចប់ថវិកាស្រុកសម្រាប់ឆ្នាំបច្ចុប្បន្ន                                                                                                          |
|                                                                                           | ៤              | ស្រុកមានកំណត់ត្រាច្បាស់លាស់អំពីចំណាយជាក់ស្តែង ដែលទាក់ទងនឹងការបន្តនឹងការប្រែប្រួលអាកាសធាតុកាលពីឆ្នាំមុន                                                                                                  | មាន = ៥<br>មិនមាន= ០         |               | កំណត់ត្រាស្តីពីចំណាយដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុសម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ                                                             |
|                                                                                           | ៥              | ចំណាយវិនិយោគដោយស្រុកនៅក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយយ៉ាងតិច ១០% ទាក់ទងនឹងការបន្តនឹងការប្រែប្រួលអាកាសធាតុ                                                                                                 | មាន = ៥<br>មិនមាន= ០         |               | កំណត់ត្រាស្តីពីចំណាយហិរញ្ញវត្ថុដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុសម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ និងកំណត់ត្រាហិរញ្ញវត្ថុដែលបង្ហាញចំណាយវិនិយោគសរុប |
|                                                                                           | ៦              | ចំណាយវិនិយោគដោយស្រុកនៅក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយយ៉ាងតិច ២៥% ទាក់ទងនឹងការបន្តនឹងការប្រែប្រួលអាកាសធាតុ                                                                                                 | មាន = ៥<br>មិនមាន= ០         |               |                                                                                                                                                  |
| <b>ពិន្ទុសរុបសម្រាប់សន្ទស្សន៍នៃការបញ្ជ្រាបការប្រែប្រួលអាកាសធាតុរដ្ឋបាលថ្នាក់ក្រោមជាតិ</b> |                |                                                                                                                                                                                                         |                              |               |                                                                                                                                                  |

លេខាធិការដ្ឋាន គ.ជ.អ.ប មូលនិធិបន្តទៅនឹងការប្រែប្រួលអាកាសធាតុ  
ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត  
**ឧបសម្ព័ន្ធ ២**

**សៀវភៅណែនាំស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្ត**

**ទម្រង់វាយតម្លៃលទ្ធផលនៃការអនុវត្ត**

| ១. គុណភាពនៃគម្រោងមូលនិធិ PBCR                                                                  |      |        |      | ៣. អ្នកទទួលបានផលគម្រោងមូលនិធិ PBCR                                                    |      |        |      |
|------------------------------------------------------------------------------------------------|------|--------|------|---------------------------------------------------------------------------------------|------|--------|------|
| សូចនាករ                                                                                        | អតិ. | ពិន្ទុ | សរុប | សូចនាករ                                                                               | អតិ. | ពិន្ទុ | សរុប |
| គម្រោងឆ្លើយតបទៅនឹងបណ្តាអាទិភាពនៅក្នុងយុទ្ធសាស្ត្របន្តនឹងការប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក | ៤០   |        |      | គម្រោងបានគាំទ្រប្រកបដោយប្រសិទ្ធភាពចំណាយដល់អ្នកទទួលបានផលដែលជាជនក្រីក្រ និងជនងាយរងគ្រោះ | ២០   |        |      |
| គុណភាពបច្ចេកទេសនៃគម្រោង                                                                        | ៤០   |        |      | លទ្ធផលនៃការវាយតម្លៃតាមបែបចូលរួម                                                       | ៨០   |        |      |
| និរន្តរភាពនៃគម្រោង                                                                             | ២០   |        |      |                                                                                       |      |        |      |
| ២. គុណភាពនៃដំណើរការអនុវត្តមូលនិធិ PBCR                                                         |      |        |      | ៤. សន្ទស្សន៍នៃការបញ្ចូលការប្រែប្រួលអាកាសធាតុរដ្ឋបាលថ្នាក់ក្រោមជាតិ                    |      |        |      |
| សូចនាករ                                                                                        | អតិ. | ពិន្ទុ | សរុប | សូចនាករ                                                                               | អតិ. | ពិន្ទុ | សរុប |
| ភាពទាន់ពេលវេលានៃដំណើរការអនុវត្តគម្រោង                                                          | ២០   |        |      | ការប្រែប្រួលអាកាសធាតុត្រូវបានបញ្ចូលនៅក្នុងផែនការ                                      | ២៥   |        |      |
| គុណភាព និងលទ្ធផលនៃដំណើរការលទ្ធកម្ម                                                             | ៣០   |        |      | សមត្ថភាព និងការសម្របសម្រួលស្ថាប័ន                                                     | ២៥   |        |      |
| ការប្តេជ្ញាចិត្ត និងការបើកផ្តល់មូលនិធិ PBCR                                                    | ៣០   |        |      | ការទទួលបាន និងការប្រើប្រាស់ព័ត៌មានអំពីអាកាសធាតុ                                       | ២៥   |        |      |
| គម្រោង និងកិច្ចសន្យាបានបញ្ចប់ទាន់ពេលវេលា                                                       | ២០   |        |      | សមាហរណកម្មការប្រែប្រួលអាកាសធាតុទៅក្នុងហិរញ្ញប្បទាន                                    | ២៥   |        |      |
| ពិន្ទុសរុបនៃការវាយតម្លៃលទ្ធផលនៃការអនុវត្ត (%)                                                  |      |        |      |                                                                                       | %    |        |      |

**តារាងព័ត៌មានគម្រោង (នឹងត្រូវបំពេញដោយរដ្ឋបាលក្រុង ស្រុកមុនពេលវាយតម្លៃ)**

| ល.រ                                                                                                                                                  | ពិពណ៌នាគម្រោង | ទីតាំង (ឃុំ/សង្កាត់) | ទីតាំង (ភូមិ) | ទីភ្នាក់ងារអនុវត្ត | បញ្ហាប្រែប្រួលអាកាសធាតុ<br>ដែលពាក់ព័ន្ធ | ប្រភេទគម្រោងដែលជាអាទិ<br>ភាពនៅក្នុង DCCS | លេខកិច្ចសន្យា |
|------------------------------------------------------------------------------------------------------------------------------------------------------|---------------|----------------------|---------------|--------------------|-----------------------------------------|------------------------------------------|---------------|
| ១                                                                                                                                                    |               |                      |               |                    |                                         |                                          |               |
| ២                                                                                                                                                    |               |                      |               |                    |                                         |                                          |               |
| ៣                                                                                                                                                    |               |                      |               |                    |                                         |                                          |               |
| ៤                                                                                                                                                    |               |                      |               |                    |                                         |                                          |               |
| ៥                                                                                                                                                    |               |                      |               |                    |                                         |                                          |               |
| ៦                                                                                                                                                    |               |                      |               |                    |                                         |                                          |               |
| រៀបចំផែនទីហានិភ័យនៃគ្រោះមហន្តរាយដោយសារអាកាសធាតុក្នុងក្រុង ស្រុកចំនួនមួយច្បាប់ ជាមួយនឹងការគូសសម្គាល់ទីតាំងគម្រោងនៅលើផែនទីដោយប្រើចំនួនដែលបានពីតារាងនេះ |               |                      |               |                    |                                         |                                          |               |

តារាងទិន្នន័យ PID (កាលបរិច្ឆេទសម្រាប់ផ្នែកទី ២)

| លេខកិច្ចសន្យា                                                           | ភ្នាក់ងារអនុវត្ត | ប្រភេទ | កាលបរិច្ឆេទប្រកាសដេញថ្លៃ | ការដេញថ្លៃដែលមានសុពលភាព | ចំណាយដែលបានប៉ាន់ស្មាន | ចំណាយជាក់ស្តែង | % បញ្ចុះតម្លៃការដេញថ្លៃ | មូលនិធិ PBCR ដែលបានប្តេជ្ញាចិត្តត្រឹមថ្ងៃទី ៣១ ខែធ្នូ | មូលនិធិ PBCR ដែលបានបើកផ្តល់ត្រឹមថ្ងៃទី ៣១ ខែធ្នូ | បញ្ចប់ទាន់ពេលវេលា (ទាន់/មិនទាន់) |
|-------------------------------------------------------------------------|------------------|--------|--------------------------|-------------------------|-----------------------|----------------|-------------------------|-------------------------------------------------------|--------------------------------------------------|----------------------------------|
|                                                                         |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
|                                                                         |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
|                                                                         |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
|                                                                         |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
|                                                                         |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
|                                                                         |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
|                                                                         |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
|                                                                         |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
| សរុប                                                                    |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
| % ដែលបានប្រកាសមុនថ្ងៃទី ៣១/០៥                                           |                  |        |                          |                         |                       |                |                         | %                                                     | %                                                | %                                |
| ចំនួនមធ្យមនៃការដេញថ្លៃមានសុពលភាពដែលបានដាក់ស្នើ                          |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
| ការបញ្ចុះតម្លៃដេញថ្លៃគិតជាមធ្យម                                         |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
| % នៃមូលនិធិ PBCR ដែលបានប្តេជ្ញាចិត្ត / បើកផ្តល់ឱ្យត្រឹមថ្ងៃទី ៣១ ខែធ្នូ |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |
| % នៃកិច្ចសន្យាដែលបានបញ្ចប់ ១០០% ត្រឹមថ្ងៃទី ៣១ ខែធ្នូ                   |                  |        |                          |                         |                       |                |                         |                                                       |                                                  |                                  |

**តារាងអ្នកទទួលបាន ( ទិន្នន័យសម្រាប់ផ្នែកទី ៣ )**

| អត្តលេខ<br>គម្រោង                           | ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ<br>ភូមិ | ឈ្មោះភូមិ | គ្រួសារនៅក្នុងភូមិ | គ្រួសារមានប័ណ្ណក្រីក្រ | គ្រួសារអ្នកទទួលបាន | ប៉ាន់ស្មានគ្រួសារក្រីក្រដែលជា<br>អ្នកទទួលបាន |
|---------------------------------------------|------------------------------------|-----------|--------------------|------------------------|--------------------|----------------------------------------------|
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
|                                             |                                    |           |                    |                        |                    |                                              |
| សរុប                                        |                                    |           |                    |                        |                    |                                              |
| ចំណាយមូលនិធិ PBCR សម្រាប់គ្រួសារអ្នកទទួលបាន |                                    |           |                    |                        |                    |                                              |
| % នៃអ្នកទទួលបានដែលមានប័ណ្ណក្រីក្រ           |                                    |           |                    |                        |                    |                                              |




### វិធីសាស្ត្រសម្រាប់ការវាយតម្លៃតាមបែបចូលរួម

| ក. ការត្រៀមរៀបចំសម្រាប់ការវាយតម្លៃតាមបែបចូលរួម |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |                                                                                                                                                                                            |        |
|------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------|
| គោលបំណងនៃការវាយតម្លៃតាមបែបចូលរួម               | គោលបំណងនៃការវាយតម្លៃតាមបែបចូលរួមគឺដើម្បី៖                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                 |                                                                                                                                                                                            |        |
|                                                | <ul style="list-style-type: none"> <li>• អនុញ្ញាតឲ្យអ្នកទទួលបានផលគម្រោងផ្តល់ការយល់ឃើញរបស់ពួកគេចំពោះគម្រោង</li> <li>• រកឲ្យឃើញថាតើគម្រោងបានជួយដល់អ្នកទទួលបានផលក្នុងការសម្របតាមការប្រែប្រួលអាកាសធាតុដូចម្តេចខ្លះ</li> <li>• ជួយដល់រដ្ឋាភិបាលថ្នាក់មូលដ្ឋានឲ្យយល់ពីរបៀបពង្រឹងការធ្វើផែនការ និងការអនុវត្តគម្រោង</li> <li>• កំណត់អត្តសញ្ញាណអ្នកទទួលបានផលគម្រោងដែលមានភាពឆ្លាតវៃ និងពូកែនិយាយ ដែលអាចត្រូវបានអញ្ជើញឲ្យមកចូលរួមនៅក្នុងសិក្ខាសាលា។ល។</li> <li>• សំខាន់៖ លទ្ធផលនៃការវាយតម្លៃតាមបែបចូលរួមត្រូវផ្អែកទៅលើការយល់ឃើញរបស់អ្នកទទួលបានផលចំពោះគម្រោងសាមញ្ញ។ ទោះបីជាការយល់ឃើញរបស់ពួកគេអាចនឹងខុសក៏ដោយ (ដោយសារពួកគេមិនមានការយល់ដឹងគ្រប់គ្រាន់) លទ្ធផលត្រូវតែផ្អែកទៅលើអ្វីដែលពួកគេយល់ឃើញ មិនមែនផ្អែកទៅលើអ្វីដែលអាជ្ញាធរមូលដ្ឋាន ឬអ្នកជំនាញជឿជាក់ថា “ត្រឹមត្រូវ” នោះទេ។</li> </ul> |                                                                                                                                                                                            |        |
| លទ្ធផលនៃការវាយតម្លៃតាមបែបចូលរួម                | <p>លទ្ធផលនៃការវាយតម្លៃតាមបែបចូលរួមរួមចំណែក ៨០% នៃពិន្ទុសម្រាប់ផ្នែកទី ៣ នៃការវាយតម្លៃលទ្ធផលនៃការអនុវត្ត (២០% នៃពិន្ទុសរុបសម្រាប់ការវាយតម្លៃលទ្ធផលនៃការអនុវត្ត)។</p> <p>ការប្រើប្រាស់ផ្សេងៗនៃការវាយតម្លៃតាមបែបចូលរួមអាចរួមមានដូចជា៖</p> <ul style="list-style-type: none"> <li>• ស្វែងយល់អំពីអត្ថប្រយោជន៍អ្វីខ្លះដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលបានពីគម្រោងមូលនិធិ PBCR</li> <li>• ជួយដល់អាជ្ញាធរមូលដ្ឋានឲ្យយល់ពីរបៀបដែលពួកគេអាចពង្រឹងការធ្វើផែនការ និងការអនុវត្តគម្រោង</li> <li>• កំណត់អត្តសញ្ញាណអ្នកទទួលបានផលគម្រោងដែលមានភាពឆ្លាតវៃ និងពូកែនិយាយ ដែលអាចត្រូវបានអញ្ជើញឲ្យមកចូលរួមនៅក្នុងសិក្ខាសាលា។ល។</li> </ul>                                                                                                                                                          |                                                                                                                                                                                            |        |
| សូចនាករសម្រាប់ការវាយតម្លៃតាមបែបចូលរួម          |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           | សូចនាករ                                                                                                                                                                                    | ពិន្ទុ |
|                                                | ១                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         | អ្នកទទួលបានផលអាចបរិយាយអំពីគ្រោះមហន្តរាយដែលទាក់ទងទៅនឹងអាកាសធាតុដែលប៉ះពាល់ដល់ពួកគេផ្ទាល់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ និងពន្យល់អំពីវិធីដែលគម្រោងអាចជួយកាត់បន្ថយហេតុប៉ះពាល់នៃគ្រោះមហន្តរាយនោះ | ២០     |
|                                                | ២                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         | ការវាយតម្លៃរបស់អ្នកទទួលបានផលទៅលើគុណភាពនៃការអនុវត្តគម្រោង                                                                                                                                   | ២០     |
|                                                | ៣                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         | តើគម្រោងនោះគឺជាគម្រោងដែលមានអាទិភាពខ្ពស់បំផុតសម្រាប់ស្ត្រីឬទេ?                                                                                                                              | ២០     |
|                                                | ៤                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         | តើគម្រោងនោះគឺជាគម្រោងដែលមានអាទិភាពខ្ពស់បំផុតសម្រាប់បុរសឬទេ?                                                                                                                                | ២០     |
| នរណាខ្លះចូលរួម                                 | <p>ការវាយតម្លៃតាមបែបចូលរួមត្រូវធ្វើឡើងជាមួយក្រុមអ្នកទទួលបានផលគម្រោងដែលមានសមាជិកប្រហែល ២០ រូប គួរមានស្ត្រីយ៉ាងតិចណាស់ ៥ រូប និងបុរសយ៉ាងតិចណាស់ ៥ រូបនៅក្នុងក្រុម</p> <ul style="list-style-type: none"> <li>• ក្រុមនេះមិនគួរមាន៖ <ul style="list-style-type: none"> <li>◦ មន្ត្រីរដ្ឋបាលក្រុង ស្រុក</li> <li>◦ មន្ត្រីអនុវត្តគម្រោង</li> <li>◦ ក្រុមប្រឹក្សាឃុំ សង្កាត់</li> <li>◦ មេភូមិ ឬជំនួយការ</li> <li>◦ នគរបាល (ពាក់កងកសណ្ឋាន)</li> </ul> </li> </ul> <p>នៅពេលចាប់ផ្តើមការវាយតម្លៃ ក្រុមវាយតម្លៃត្រូវរកឲ្យឃើញថាតើមានជនណាម្នាក់ដែលមានវត្តមាននៅទីនោះជាក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការភូមិ ឬនគរបាលឬទេ។ គួរអញ្ជើញពួកគេឲ្យអង្គុយនៅឲ្យឆ្ងាយពីក្រុម ដើម្បីកុំឲ្យពួកគេស្តាប់ឮការពិភាក្សា។</p>                                                                      |                                                                                                                                                                                            |        |

**ឧបសម្ព័ន្ធ ៦**

**វិធីសាស្ត្រសម្រាប់ការវាយតម្លៃតាមបែបចូលរួម**

|                                                         |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            |
|---------------------------------------------------------|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|
|                                                         | ជាធម្មតា អាជ្ញាធរមូលដ្ឋាននឹងស្នើឱ្យមេភូមិរៀបចំក្រុមសម្រាប់ការវាយតម្លៃតាមបែបចូលរួម។ ទោះជាយ៉ាងណា ប្រសិនបើប្រជាពលរដ្ឋដទៃទៀតនៅក្នុងភូមិ (ឧ. អ្នកដែលទើបតែឆ្លងកាត់) មានចំណាប់អារម្មណ៍ចង់ចូលរួម ពួកគេគួរតែត្រូវបានស្វាគមន៍ឱ្យចូលរួមផងដែរ។                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         |
| <b>តើការវាយតម្លៃតាមបែបចូលរួមគួរចំណាយពេលយូរប៉ុណ្ណា?</b>  | ក្រុមវាយតម្លៃលទ្ធផលនៃការអនុវត្ត សម្របសម្រួលការវាយតម្លៃតាមបែបចូលរួមចំនួនពីរក្នុងរយៈពេលមួយសប្តាហ៍។ ការវាយតម្លៃតាមបែបចូលរួមនីមួយៗ គួរចំណាយពេលយ៉ាងច្រើនមួយម៉ោង។                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |
| <b>តើការវាយតម្លៃតាមបែបចូលរួមគួរធ្វើឡើងនៅកន្លែងណា?</b>   | ការវាយតម្លៃតាមបែបចូលរួមគួរធ្វើឡើងនៅក្នុងភូមិណាមួយ ដែលអ្នកទទួលបានផលគម្រោងរស់នៅ។ ប្រសិនបើអាចធ្វើបាន ការវាយតម្លៃគួរធ្វើឡើងនៅជិតលទ្ធផលគម្រោង។ ទោះជាយ៉ាងណា អ្វីដែលសំខាន់បំផុតនោះគឺទីកន្លែងត្រូវមានភាពងាយស្រួលសម្រាប់ឱ្យអ្នកទទួលបានផលធ្វើដំណើរទៅចូលរួម ហើយជាកន្លែងដែលមានសក្តានុពលក្នុងការអង្កេតពិនិត្យ (គួរតែមានកន្លែងសម្រាប់អង្គុយនៅក្នុងម្ខាងម្នាក់ៗ)។                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         |
| <b>តើនរណាខ្លះគួរសម្របសម្រួលការវាយតម្លៃតាមបែបចូលរួម?</b> | ត្រូវតែមានអ្នកសម្របសម្រួលយ៉ាងតិចណាស់ ២ រូប មកពីក្រុមវាយតម្លៃថ្នាក់ជាតិ។ បុគ្គលិករដ្ឋបាលខេត្តក៏អាចជួយសម្របសម្រួលផងដែរ។<br>អ្នកសម្របសម្រួលត្រូវតែទទួលបាននូវការបណ្តុះបណ្តាលយ៉ាងល្អអំពីវិធីសាស្ត្រវាយតម្លៃតាមបែបចូលរួម។<br>ប្រសិនបើអាចធ្វើបាន គួរតែមានបុរសមួយរូប និងស្ត្រីមួយរូប។<br>នៅអំឡុងពេលពិភាក្សាក្រុមបង្គោល (នៅពេលអ្នកចូលរួមទាំងអស់អង្គុយជាមួយគ្នា) អ្នកសម្របសម្រួលម្នាក់គួរតែនិយាយ ចំណែកម្នាក់ទៀតគួរតែកត់ត្រាចំណុចសំខាន់ៗនៅលើក្រដាសផ្ទាំងធំ។<br>នៅពេលក្រុមធំបំបែកគ្នាទៅជាក្រុមបុរស និងក្រុមស្ត្រី ត្រូវមានអ្នកសម្របសម្រួលម្នាក់ធ្វើការជាមួយក្រុមនីមួយៗ។<br>ប្រសិនបើអាចធ្វើបាន គួរតែមានអ្នកសម្របសម្រួលម្នាក់ជាបុរស និងម្នាក់ទៀតជាស្ត្រី។                                                                                                                                                                                                                                                                                                |
| <b>សម្ភារៈដែលត្រូវការ</b>                               | <ul style="list-style-type: none"> <li>• ប៊ិច និងក្រដាសផ្ទាំងធំ</li> <li>• ការេប៉ា (ការេប៉ាទូរស័ព្ទក៏ល្អគ្រប់គ្រាន់ដែរ)</li> </ul>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         |
| <b>ការជ្រើសរើសសម្រាប់គម្រោង</b>                         | <p>ក្រុមវាយតម្លៃលទ្ធផលនៃការអនុវត្ត សម្របសម្រួលការវាយតម្លៃតាមបែបចូលរួមចំនួនពីរ</p> <ul style="list-style-type: none"> <li>• គម្រោងត្រូវមានប្រភេទខុសៗគ្នា។</li> <li>• ប្រសិនបើមូលនិធិ PBCR ២០% ឬច្រើនជាងនេះត្រូវបានចំណាយទៅលើគម្រោងមិនមែនហេដ្ឋារចនាសម្ព័ន្ធនោះ ការវាយតម្លៃតាមបែបចូលរួមណាមួយគួរតែជាការវាយតម្លៃទៅលើគម្រោងមិនមែនហេដ្ឋារចនាសម្ព័ន្ធ។</li> <li>• យកលក្ខណៈទុកឱ្យរដ្ឋបាលស្រុកជ្រើសរើសគម្រោងណាមួយសម្រាប់ការវាយតម្លៃតាមបែបចូលរួម ហើយទុកឱ្យក្រុមវាយតម្លៃលទ្ធផលនៃការអនុវត្តជ្រើសរើសគម្រោងមួយផ្សេងទៀតពីបញ្ជី។</li> </ul> <p>ស្រុកអាចធ្វើការវាយតម្លៃតាមបែបចូលរួមដោយឯករាជ្យទៅលើក្រុមវាយតម្លៃ។ ប្រសិនបើស្រុកធ្វើការងារនេះមុនពេលវាយតម្លៃលទ្ធផលនៃការអនុវត្ត លទ្ធផលអាចត្រូវបានដាក់បញ្ចូល ប្រសិនបើ៖</p> <ul style="list-style-type: none"> <li>• មិនមែនគម្រោងដូចគ្នាត្រូវបានវាយតម្លៃដោយក្រុមវាយតម្លៃនោះ</li> <li>• មានការគោរពតាមនីតិវិធីត្រឹមត្រូវ (មានរបាយការណ៍ និងរូបថតជាកត្តាស្តី)</li> <li>• លទ្ធផលត្រូវបានកត់ត្រាយ៉ាងត្រឹមត្រូវ។</li> </ul> |
| <b>ខ. ដំណើរការនៃការវាយតម្លៃតាមបែបចូលរួម</b>             |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            |
| <b>ការណែនាំខ្លួន</b>                                    | <p>ការវាយតម្លៃតាមបែបចូលរួមចាប់ផ្តើមជាមួយនឹងក្រុមទាំងមូល។</p> <p>អ្នកសម្របសម្រួលពន្យល់ថា គោលបំណងនៃការពិភាក្សាគឺដើម្បីឱ្យអ្នកទទួលបានផលអាចប្រាប់ដល់ពួកយើងអំពីអ្វីដែលពួកគេយល់ឃើញទៅលើគម្រោងដែលទើបតែបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ។</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             |

| <p>រយៈពេលត្រូវការ៖ ៥ នាទី</p>                                                                           | <p>អ្នកសម្របសម្រួលពន្យល់ថា គម្រោងត្រូវបានផ្តល់ហិរញ្ញវត្ថុដោយថវិកាសម្រាប់ការសម្របតាមការប្រែប្រួលអាកាសធាតុ (ប្រហែលជាអ្នកទទួលបានមិនបានដឹងពីចំណុចនេះទេ)។</p> <p>អ្នកសម្របសម្រួលសួរអំពីអ្នកទទួលបានផលដែលកំពុងចូលរួម។ ឧទាហរណ៍៖ ប្រសិនបើគម្រោងនោះគឺជាគម្រោងដឹកប្រឡាយ អ្នកសម្របសម្រួលគួរសួរថា តើមានអ្នកចូលរួមប៉ុន្មាននាក់ជាអ្នកធ្វើស្រែ។</p> <p>ប្រសិនបើមានមន្ត្រី ឬអាជ្ញាធរនៅក្នុងក្រុម អ្នកសម្របសម្រួលត្រូវតែស្នើឲ្យពួកគេចាកចេញ និងពន្យល់ប្រាប់ហេតុផលដោយការគួរសម។ ប្រសិនបើមានមន្ត្រី ឬអាជ្ញាធរដែលមិនព្រមចាកចេញពីក្រុមទេនោះ អ្នកសម្របសម្រួលត្រូវតែបញ្ចប់ការវាយតម្លៃដោយការគួរសម។ ពិន្ទុសូន្យនឹងត្រូវបានកាត់ត្រាសម្រាប់គម្រោងនោះ។</p>                       |                                                                                       |       |   |                                 |  |  |                             |  |  |                           |  |  |
|------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|---------------------------------------------------------------------------------------|-------|---|---------------------------------|--|--|-----------------------------|--|--|---------------------------|--|--|
| <p><b>ចំណេះដឹងអំពីការប្រែប្រួលអាកាសធាតុ ការយល់ដឹង និងបទពិសោធន៍</b></p> <p>រយៈពេលត្រូវការ៖ ១០ នាទី</p>  | <p>អ្នកសម្របសម្រួលគួរស្នើឲ្យអ្នកទទួលបាននិយាយអំពីបទពិសោធន៍របស់ពួកគេទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ សួរសំណួរផ្សេងៗដូចជា៖</p> <ul style="list-style-type: none"><li>• តើអាកាសធាតុមានការប្រែប្រួលដូចម្តេចខ្លះនៅក្នុងឆាកជីវិតរបស់ពួកគេ ? ( សួរថា តើមានចាស់ព្រឹទ្ធាចារ្យណាម្នាក់ដែលអាចនិយាយអំពីរឿងនេះបានដែរឬទេ )</li><li>• តើពួកគេយល់ឃើញថាអាកាសធាតុនឹងមានការប្រែប្រួលដូចម្តេចនាពេលអនាគត ?</li><li>• តើពួកគេដឹងថាហេតុអ្វីបានជាអាកាសធាតុប្រែប្រួលឬទេ ?</li><li>• តើមានបញ្ហាទាក់ទងនឹងអាកាសធាតុអ្វីខ្លះ ដែលពួកគេកំពុងប្រឈមនៅក្នុងជីវភាពរបស់ពួកគេ ?</li></ul>                                                                                                |                                                                                       |       |   |                                 |  |  |                             |  |  |                           |  |  |
| <p><b>គ្រោះមហន្តរាយអាកាសធាតុថ្មីៗនៅក្នុងភូមិ</b></p> <p>រយៈពេលត្រូវការ៖ ១០ នាទី</p>                   | <p>អ្នកសម្របសម្រួលស្នើឲ្យអ្នកទទួលបានពិពណ៌នាអំពីគ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុថ្មី ( ឧ. គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត)។ តើមានអ្វីកើតឡើង ? តើមានហេតុប៉ះពាល់អ្វីខ្លះទៅលើជីវភាពរបស់ពួកគេ ? តើមានមនុស្សប៉ុន្មាននាក់ទទួលរងគ្រោះធ្ងន់ធ្ងរ ?</p> <p>អ្នកសម្របសម្រួលស្នើឲ្យអ្នកទទួលបានលើកដៃ ប្រសិនបើពួកគេ ឬក្រុមគ្រួសាររបស់ពួកគេធ្លាប់បានរងគ្រោះដោយផ្ទាល់ដោយសារគ្រោះមហន្តរាយអាកាសធាតុ ( ឧ. ត្រូវផ្លាស់ទីពីផ្ទះសម្បែងរបស់ពួកគេដោយសារតែគ្រោះទឹកជំនន់ ឬបាត់បង់ផលដំណាំដោយសារតែគ្រោះទឹកជំនន់ ឬគ្រោះរាំងស្ងួត)។</p> <p>ដំបូង ស្នើឲ្យនរណាម្នាក់ដែលធ្លាប់រងគ្រោះលើកដៃ។ បន្ទាប់មក ស្នើតែអ្នកដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរបំផុតឲ្យលើកដៃ។ រាប់ចំនួនអ្នកលើកដៃម្តងៗ។</p> |                                                                                       |       |   |                                 |  |  |                             |  |  |                           |  |  |
| <p><b>តារាងលទ្ធផលសំខាន់ទី ១</b></p>                                                                                                                                                      | <table><tr><th>ចំនួនអ្នកទទួលបាននៅក្នុងក្រុមពិភាក្សាដែលធ្លាប់រងគ្រោះដោយសារគ្រោះមហន្តរាយអាកាសធាតុណាមួយ</th><th>ចំនួន</th><th>%</th></tr><tr><td>ចំនួនអ្នកធ្លាប់រងគ្រោះធ្ងន់ធ្ងរ</td><td></td><td></td></tr><tr><td>ចំនួនអ្នកធ្លាប់រងគ្រោះខ្លះៗ</td><td></td><td></td></tr><tr><td>ចំនួនអ្នកមិនធ្លាប់រងគ្រោះ</td><td></td><td></td></tr></table>                                                                                                                                                                                                                                                                                                     | ចំនួនអ្នកទទួលបាននៅក្នុងក្រុមពិភាក្សាដែលធ្លាប់រងគ្រោះដោយសារគ្រោះមហន្តរាយអាកាសធាតុណាមួយ | ចំនួន | % | ចំនួនអ្នកធ្លាប់រងគ្រោះធ្ងន់ធ្ងរ |  |  | ចំនួនអ្នកធ្លាប់រងគ្រោះខ្លះៗ |  |  | ចំនួនអ្នកមិនធ្លាប់រងគ្រោះ |  |  |
| ចំនួនអ្នកទទួលបាននៅក្នុងក្រុមពិភាក្សាដែលធ្លាប់រងគ្រោះដោយសារគ្រោះមហន្តរាយអាកាសធាតុណាមួយ                                                                                                    | ចំនួន                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             | %                                                                                     |       |   |                                 |  |  |                             |  |  |                           |  |  |
| ចំនួនអ្នកធ្លាប់រងគ្រោះធ្ងន់ធ្ងរ                                                                                                                                                          |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |                                                                                       |       |   |                                 |  |  |                             |  |  |                           |  |  |
| ចំនួនអ្នកធ្លាប់រងគ្រោះខ្លះៗ                                                                                                                                                              |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |                                                                                       |       |   |                                 |  |  |                             |  |  |                           |  |  |
| ចំនួនអ្នកមិនធ្លាប់រងគ្រោះ                                                                                                                                                                |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |                                                                                       |       |   |                                 |  |  |                             |  |  |                           |  |  |
| <p><b>អត្ថប្រយោជន៍ពីគម្រោង</b></p> <p>រយៈពេលត្រូវការ៖ ១០ នាទី</p>                                                                                                                        | <p>ឥឡូវនេះ អ្នកសម្របសម្រួលគួរចាប់ផ្តើមនិយាយអំពីគម្រោង។ អ្នកសម្របសម្រួលគួរលើកអ្នកទទួលបានអំពីគម្រោង ( ពួកគេអាចនឹងមានការច្របូកច្របល់ថា តើពួកគេកំពុងនិយាយអំពីគម្រោងណាមួយ )។ អ្នកសម្របសម្រួលគួរសួរអ្នកទទួលបានអំពីសំណួរទាំងឡាយដូចតទៅ៖</p>                                                                                                                                                                                                                                                                                                                                                                                                               |                                                                                       |       |   |                                 |  |  |                             |  |  |                           |  |  |




**ឧបសម្ព័ន្ធ ៦**

**វិធីសាស្ត្រសម្រាប់ការវាយតម្លៃតាមបែបចូលរួម**

|                                                                                            |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
|--------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|--------------------------------------------------------------------------------------------|-------------|----------------------------------------------------------------------|--------------------------|-------------------------------------|--|--------------------------------------------|--|--|---------------------------|--|--|
|                                                                                            | <ul style="list-style-type: none"><li>តើពួកគេយល់ឃើញថានឹងមានអត្ថប្រយោជន៍អ្វីខ្លះពីគម្រោង ? ( កត់ត្រាអត្ថប្រយោជន៍នៅលើក្រដាសផ្ទាំងធំ ហើយធ្វើឲ្យប្រាកដថាអ្នកទទួលបានទាំងអស់សុទ្ធតែយល់ស្រប )</li><li>តើពួកគេផ្ទាល់រំពឹងថានឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងដែរឬទេ ? ស្នើឲ្យអ្នកទទួលបានលើកដៃប្រសិនបើពួកគេ ( ឬក្រុមគ្រួសារពួកគេ ) នឹងទទួលបានអត្ថប្រយោជន៍ច្រើន តែបន្តិចបន្តួច ឬអត់សោះ។</li></ul>                                                                                                                                                                            |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| តារាងលទ្ធផលសំខាន់ទី ២                                                                      | <table><tr><td>ចំនួនអ្នកទទួលបាននៅក្នុងក្រុមពិភាក្សាដែលទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោង</td><td>ចំនួន</td><td>%</td></tr><tr><td>ទទួលបានអត្ថប្រយោជន៍ច្រើន</td><td></td><td></td></tr><tr><td>ទទួលបានអត្ថប្រយោជន៍ខ្លះៗ ប៉ុន្តែមិនច្រើនទេ</td><td></td><td></td></tr><tr><td>មិនទទួលបានអត្ថប្រយោជន៍សោះ</td><td></td><td></td></tr></table>                                                                                                                                                                                                                    | ចំនួនអ្នកទទួលបាននៅក្នុងក្រុមពិភាក្សាដែលទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោង                | ចំនួន       | %                                                                    | ទទួលបានអត្ថប្រយោជន៍ច្រើន |                                     |  | ទទួលបានអត្ថប្រយោជន៍ខ្លះៗ ប៉ុន្តែមិនច្រើនទេ |  |  | មិនទទួលបានអត្ថប្រយោជន៍សោះ |  |  |
| ចំនួនអ្នកទទួលបាននៅក្នុងក្រុមពិភាក្សាដែលទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីគម្រោង                | ចំនួន                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          | %                                                                                          |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| ទទួលបានអត្ថប្រយោជន៍ច្រើន                                                                   |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| ទទួលបានអត្ថប្រយោជន៍ខ្លះៗ ប៉ុន្តែមិនច្រើនទេ                                                 |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| មិនទទួលបានអត្ថប្រយោជន៍សោះ                                                                  |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| ឥទ្ធិពលរបស់គម្រោងទៅលើការប្រែប្រួលអាកាសធាតុ<br><br>រយៈពេលត្រូវការ៖ ៥ នាទី                   | <p>ឥឡូវនេះ អ្នកសម្របសម្រួលគួរសួរអ្នកទទួលបានអំពីគ្រោះមហន្តរាយអាកាសធាតុដែលពួកគេបានរៀបរាប់ពីមុន (ប្រសិនបើមាន)។ ប្រសិនបើគ្រោះមហន្តរាយដែលកើតឡើងម្តងទៀត តើពួកគេយល់ថាគម្រោងមូលនិធិ PBCRG នឹងជួយកាត់បន្ថយហេតុប៉ះពាល់អាក្រក់របស់គ្រោះមហន្តរាយដែរឬទេ ?</p>                                                                                                                                                                                                                                                                                                               |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
|                                                                                            |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| តារាងលទ្ធផលសំខាន់ទី ៣                                                                      | <table><tr><td>ទស្សនៈរបស់អ្នកទទួលបានទៅលើរបៀបដែលគម្រោងនឹងជួយកាត់បន្ថយហេតុប៉ះពាល់របស់គ្រោះមហន្តរាយអាកាសធាតុ</td><td>គូសដឹកយកមួយ</td></tr><tr><td>កាត់បន្ថយហេតុប៉ះពាល់អាក្រក់បានយ៉ាងច្រើន</td><td></td></tr><tr><td>កាត់បន្ថយហេតុប៉ះពាល់អាក្រក់បានខ្លះៗ</td><td></td></tr><tr><td>មិនបានកាត់បន្ថយហេតុប៉ះពាល់អាក្រក់សោះ</td><td></td></tr></table>                                                                                                                                                                                                                 | ទស្សនៈរបស់អ្នកទទួលបានទៅលើរបៀបដែលគម្រោងនឹងជួយកាត់បន្ថយហេតុប៉ះពាល់របស់គ្រោះមហន្តរាយអាកាសធាតុ | គូសដឹកយកមួយ | កាត់បន្ថយហេតុប៉ះពាល់អាក្រក់បានយ៉ាងច្រើន                              |                          | កាត់បន្ថយហេតុប៉ះពាល់អាក្រក់បានខ្លះៗ |  | មិនបានកាត់បន្ថយហេតុប៉ះពាល់អាក្រក់សោះ       |  |  |                           |  |  |
| ទស្សនៈរបស់អ្នកទទួលបានទៅលើរបៀបដែលគម្រោងនឹងជួយកាត់បន្ថយហេតុប៉ះពាល់របស់គ្រោះមហន្តរាយអាកាសធាតុ | គូសដឹកយកមួយ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                    |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| កាត់បន្ថយហេតុប៉ះពាល់អាក្រក់បានយ៉ាងច្រើន                                                    |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| កាត់បន្ថយហេតុប៉ះពាល់អាក្រក់បានខ្លះៗ                                                        |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| មិនបានកាត់បន្ថយហេតុប៉ះពាល់អាក្រក់សោះ                                                       |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| បំបែកគ្នាទៅជាក្រុមស្ត្រី និងក្រុមបុរស                                                      | <p>អ្នកទទួលបានគួរតែបំបែកគ្នាទៅជាក្រុមបុរសមួយក្រុម និងក្រុមស្ត្រីមួយក្រុម។ ក្រុមទាំងពីរនេះគួរអង្គុយដាច់ដោយឡែកពីគ្នាដើម្បីកុំឲ្យពួកគេស្តាប់ឮគ្នាទៅវិញទៅមក។</p> <p>អ្នកសម្របសម្រួលម្នាក់គួរធ្វើការជាមួយក្រុមនីមួយៗ។ អ្នកសម្របសម្រួលត្រូវតែមានក្រដាសផ្ទាំងធំ និងបិទ។</p> <p>ប្រសិនបើអាចធ្វើបាន អ្នកសម្របសម្រួលសម្រាប់ក្រុមស្ត្រីគួរតែជាស្ត្រី។</p> <p>ដំណើរការគឺដូចគ្នាសម្រាប់ក្រុមទាំងពីរ។</p>                                                                                                                                                                    |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| គុណភាពបច្ចេកទេស<br><br>រយៈពេលត្រូវការ៖ ៥ នាទី                                              | <p>ស្នើឲ្យអ្នកទទួលបានវាយតម្លៃគុណភាពនៃការអនុវត្ត ( គុណភាពបច្ចេកទេស ) លទ្ធផលគម្រោង។ តើពួកគេយល់ថាគុណភាពនៃលទ្ធផលគម្រោង៖</p> <ul style="list-style-type: none"><li>➢ ល្អណាស់ – ពួកគេមិនដឹងពីវិធីដែលលទ្ធផលនោះអាចត្រូវបានធ្វើឲ្យប្រសើរឡើងទេ</li><li>➢ ល្អ – ប៉ុន្តែពួកគេអាចគិតឃើញពីវិធីដែលលទ្ធផលនោះអាចត្រូវបានធ្វើឲ្យប្រសើរឡើង</li><li>➢ មិនល្អ។</li></ul> <p>អ្នកទទួលបានគួរពិភាក្សា និងសម្រេចចិត្តសម្រាប់ខ្លួនឯងអំពីលំដាប់ពិន្ទុដែលត្រូវផ្តល់ឲ្យ។ ពួកគេក៏អាចសម្រេចចិត្តវាយតម្លៃគម្រោង “ចន្លោះ ល្អណាស់ និង ល្អ” ឬ “ចន្លោះ មិនល្អ និង ល្អ” ផងដែរ ប្រសិនបើពួកគេចង់។</p> |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
|                                                                                            |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| តារាងលទ្ធផលសំខាន់ទី ៤                                                                      | <table><tr><td>ការវាយតម្លៃរបស់អ្នកទទួលបានទៅលើគុណភាពបច្ចេកទេសរបស់គម្រោង</td><td>គូសដឹកយកមួយ</td></tr><tr><td>ល្អណាស់ – ពួកគេមិនដឹងពីវិធីដែលគុណភាពនោះអាចត្រូវបានធ្វើឲ្យប្រសើរឡើងទេ</td><td></td></tr></table>                                                                                                                                                                                                                                                                                                                                                    | ការវាយតម្លៃរបស់អ្នកទទួលបានទៅលើគុណភាពបច្ចេកទេសរបស់គម្រោង                                    | គូសដឹកយកមួយ | ល្អណាស់ – ពួកគេមិនដឹងពីវិធីដែលគុណភាពនោះអាចត្រូវបានធ្វើឲ្យប្រសើរឡើងទេ |                          |                                     |  |                                            |  |  |                           |  |  |
| ការវាយតម្លៃរបស់អ្នកទទួលបានទៅលើគុណភាពបច្ចេកទេសរបស់គម្រោង                                    | គូសដឹកយកមួយ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                    |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |
| ល្អណាស់ – ពួកគេមិនដឹងពីវិធីដែលគុណភាពនោះអាចត្រូវបានធ្វើឲ្យប្រសើរឡើងទេ                       |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                |                                                                                            |             |                                                                      |                          |                                     |  |                                            |  |  |                           |  |  |

**ឧបសម្ព័ន្ធ ៦**

**វិធីសាស្ត្រសម្រាប់ការវាយតម្លៃតាមបែបចូលរួម**

|                                                                                   |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
|-----------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------------------------------------------------------|-------------------------|--------------------------------------------------|-------------------------|------------------------------------------------|----|---------------------------------------------------|---|-------------------------------------|----|---|---|
|  | ចន្លោះ ល្អណាស់ និង ល្អ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                      |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
|                                                                                   | ល្អ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
|                                                                                   | ចន្លោះ ល្អ និង មិនល្អ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                       |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
|                                                                                   | មិនល្អ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                      |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| <b>អាទិភាពផ្សេងទៀតរបស់គម្រោង</b><br><br>រយៈពេលត្រូវការ៖ ១៥ នាទី                   | <p>អ្នកសម្របសម្រួលសួរអ្នកទទួលបានផលអំពីប្រភេទផ្សេងៗទៀតនៃគម្រោងដែលត្រូវការនៅក្នុងភូមិនោះ។ ពួកគេគួរពិភាក្សាគ្នាប្រហែលប្រាំនាទី បន្ទាប់មកកត់ត្រាអាទិភាពមួយចំនួនទៀតរបស់គម្រោង។</p> <p>បន្ទាប់មក អ្នកសម្របសម្រួលសួរអ្នកទទួលបានផលថា តើគម្រោងណាមួយក្នុងចំណោមគម្រោងជំនួស (បញ្ជីដែលពួកគេបានកត់ត្រា) មានសារៈសំខាន់ជាងគេបំផុត (អាទិភាពខ្ពស់បំផុត)។ តើគម្រោងណាមួយដែលមានអាទិភាពខ្ពស់បំផុតទីពីរ?</p> <p>ក្រោយមកទៀត អ្នកសម្របសម្រួលសួរអ្នកទទួលបានផលថា៖ “បើប្រៀបធៀបទៅនឹងគម្រោងដែលយើងកំពុងតែវាយតម្លៃ និងគម្រោងផ្សេងទៀតដែលមានអាទិភាពខ្ពស់បំផុត តើគម្រោងមួយណាមានអាទិភាពខ្ពស់ជាង?” ២. តើគម្រោង PBCRG ជាគម្រោងដែលមានអាទិភាពខ្ពស់ជាងគម្រោងជំនួសដែលមានអាទិភាពខ្ពស់បំផុតដែរឬទេ?</p> <p>ប្រសិនបើគម្រោងជំនួសដែលមានអាទិភាពខ្ពស់បំផុត មានអាទិភាពខ្ពស់ជាងគម្រោង PBCRG នោះ អ្នកសម្របសម្រួលត្រូវសួរថា តើគម្រោងជំនួសដែលមានអាទិភាពខ្ពស់បំផុតទីពីរមានសារៈសំខាន់ (មានអាទិភាពខ្ពស់ជាង) ជាងគម្រោង PBCRG ដែរឬទេ?</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                               |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| <b>តារាងលទ្ធផលសំខាន់ទី ៥</b>                                                      | <table border="1"> <tr> <td data-bbox="454 915 1230 987">សូចនាករ៖ តើគម្រោង PBCRG ជាគម្រោងដែលមានអាទិភាពខ្ពស់បំផុតនៅក្នុងភូមិនោះដែរឬទេ?</td> <td data-bbox="1230 915 1424 987">គូសផឹកយកមួយ</td> </tr> <tr> <td data-bbox="454 987 1230 1033">មិនមានគម្រោងជំនួសណាមួយដែលមានអាទិភាពខ្ពស់ជាងនេះទេ</td> <td data-bbox="1230 987 1424 1033"></td> </tr> <tr> <td data-bbox="454 1033 1230 1079">មានគម្រោងជំនួសតែមួយគត់ដែលមានអាទិភាពខ្ពស់ជាងនេះ</td> <td data-bbox="1230 1033 1424 1079"></td> </tr> <tr> <td data-bbox="454 1079 1230 1117">មានគម្រោងជំនួសច្រើនជាងមួយដែលមានអាទិភាពខ្ពស់ជាងនេះ</td> <td data-bbox="1230 1079 1424 1117"></td> </tr> </table>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         | សូចនាករ៖ តើគម្រោង PBCRG ជាគម្រោងដែលមានអាទិភាពខ្ពស់បំផុតនៅក្នុងភូមិនោះដែរឬទេ? | គូសផឹកយកមួយ             | មិនមានគម្រោងជំនួសណាមួយដែលមានអាទិភាពខ្ពស់ជាងនេះទេ |                         | មានគម្រោងជំនួសតែមួយគត់ដែលមានអាទិភាពខ្ពស់ជាងនេះ |    | មានគម្រោងជំនួសច្រើនជាងមួយដែលមានអាទិភាពខ្ពស់ជាងនេះ |   |                                     |    |   |   |
| សូចនាករ៖ តើគម្រោង PBCRG ជាគម្រោងដែលមានអាទិភាពខ្ពស់បំផុតនៅក្នុងភូមិនោះដែរឬទេ?      | គូសផឹកយកមួយ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                 |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| មិនមានគម្រោងជំនួសណាមួយដែលមានអាទិភាពខ្ពស់ជាងនេះទេ                                  |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| មានគម្រោងជំនួសតែមួយគត់ដែលមានអាទិភាពខ្ពស់ជាងនេះ                                    |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| មានគម្រោងជំនួសច្រើនជាងមួយដែលមានអាទិភាពខ្ពស់ជាងនេះ                                 |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| <b>គ. ការវាយតម្លៃលទ្ធផលនៃការវាយតម្លៃតាមបែបចូលរួម</b>                              |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| <b>ការវាយតម្លៃលទ្ធផល</b>                                                          | <p>អ្នកសម្របសម្រួលគួរកត់ត្រាព័ត៌មានសំខាន់ៗនៅលើក្រដាសផ្ទាំងធំ ដែលទទួលបានពីអ្នកទទួលបានផលនៅអំឡុងពេលពិភាក្សា។</p> <p>អ្នកវាយតម្លៃគួរបកប្រែក្រដាសផ្ទាំងធំទាំងនោះ។</p>                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            |                                                                              |                         |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| <b>ការគណនាពិន្ទុសម្រាប់សូចនាករទី ១</b>                                            | <p>សូចនាករគឺ “អ្នកទទួលបានអាចបរិយាយអំពីគ្រោះមហន្តរាយដែលទាក់ទងទៅនឹងអាកាសធាតុដែលប៉ះពាល់ដល់ពួកគេផ្ទាល់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ និងពន្យល់អំពីវិធីដែលគម្រោងអាចជួយកាត់បន្ថយហេតុប៉ះពាល់នៃគ្រោះមហន្តរាយនោះ”</p> <p>ពិន្ទុត្រូវបានរកឃើញដោយការប្រៀបធៀបព័ត៌មានដែលទទួលបានពីអ្នកទទួលបានផល អំពីគ្រោះមហន្តរាយអាកាសធាតុកាលពីពេលថ្មីៗ ជាមួយនឹងការយល់ឃើញរបស់អ្នកទទួលបានផលថា គម្រោងនោះនឹងកាត់បន្ថយហេតុប៉ះពាល់នៃគ្រោះមហន្តរាយស្រដៀងគ្នានេះបានច្រើនកម្រិតណា។ សូមប្រើតារាងខាងក្រោម។ ឧទាហរណ៍៖ ប្រសិនបើ &lt;៥០% នៃអ្នកទទួលបានផលនៅក្នុងក្រុមវាយតម្លៃធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារគ្រោះមហន្តរាយនោះ ហើយពួកគេយល់ថាគម្រោងនឹងជួយកាត់បន្ថយហេតុប៉ះពាល់នៃគ្រោះមហន្តរាយស្រដៀងគ្នានោះបានខ្លះ ពិន្ទុគឺ ៥ ។</p> <table border="1"> <tr> <td data-bbox="454 1663 954 1755">% នៃអ្នកទទួលបានផលដែលរងគ្រោះធ្ងន់ធ្ងរ</td><td data-bbox="954 1663 1153 1755">&gt; ៥០%</td><td data-bbox="1153 1663 1234 1755">&lt; ៥០%</td><td data-bbox="1234 1663 1424 1755">០ (ឬគ្មានគ្រោះមហន្តរាយ)</td></tr> <tr> <td data-bbox="454 1755 954 1814">គម្រោងនឹងកាត់បន្ថយផលប៉ះពាល់បានយ៉ាងច្រើន</td><td data-bbox="954 1755 1153 1814">២០</td><td data-bbox="1153 1755 1234 1814">១០</td><td data-bbox="1234 1755 1424 1814">០</td></tr> <tr> <td data-bbox="454 1814 954 1864">គម្រោងនឹងកាត់បន្ថយផលប៉ះពាល់បានខ្លះៗ</td><td data-bbox="954 1814 1153 1864">១០</td><td data-bbox="1153 1814 1234 1864">៥</td><td data-bbox="1234 1814 1424 1864">០</td></tr> </table> | % នៃអ្នកទទួលបានផលដែលរងគ្រោះធ្ងន់ធ្ងរ                                         | > ៥០%                   | < ៥០%                                            | ០ (ឬគ្មានគ្រោះមហន្តរាយ) | គម្រោងនឹងកាត់បន្ថយផលប៉ះពាល់បានយ៉ាងច្រើន        | ២០ | ១០                                                | ០ | គម្រោងនឹងកាត់បន្ថយផលប៉ះពាល់បានខ្លះៗ | ១០ | ៥ | ០ |
| % នៃអ្នកទទួលបានផលដែលរងគ្រោះធ្ងន់ធ្ងរ                                              | > ៥០%                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                       | < ៥០%                                                                        | ០ (ឬគ្មានគ្រោះមហន្តរាយ) |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| គម្រោងនឹងកាត់បន្ថយផលប៉ះពាល់បានយ៉ាងច្រើន                                           | ២០                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          | ១០                                                                           | ០                       |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |
| គម្រោងនឹងកាត់បន្ថយផលប៉ះពាល់បានខ្លះៗ                                               | ១០                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                          | ៥                                                                            | ០                       |                                                  |                         |                                                |    |                                                   |   |                                     |    |   |   |

|                                                                                                                                          |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |            |                          |                |          |     |
|------------------------------------------------------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------|--------------------------|----------------|----------|-----|
|                                                                                                                                          | គម្រោងនឹងមិនកាត់បន្ថយផលប៉ះពាល់ទេ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                  | 0          | 0                        | 0              |          |     |
| ការគណនាពិន្ទុសម្រាប់សូចនាករទី ២                                                                                                          | សូចនាករទី ២ គឺ “ការវាយតម្លៃរបស់អ្នកទទួលបានផលទៅលើគុណភាពនៃការអនុវត្តគម្រោង”                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                         |            |                          |                |          |     |
|                                                                                                                                          | ពិន្ទុសម្រាប់សូចនាករទីពីរគឺជាពិន្ទុសម្រាប់ការវាយតម្លៃរបស់បុរស និងពិន្ទុសម្រាប់ការវាយតម្លៃរបស់ស្ត្រីដែលបូកបញ្ចូលគ្នា                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                               |            |                          |                |          |     |
|                                                                                                                                          | គុណភាពគម្រោង                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                      | ល្អណាស់    | ល្អប្រសើរ                | ល្អ            | មធ្យម    | អន់ |
|                                                                                                                                          | បុរស                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              | ១០         | ៧.៥                      | ៥              | ២.៥      | ០   |
|                                                                                                                                          | ស្ត្រី                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            | ១០         | ៧.៥                      | ៥              | ២.៥      | ០   |
|                                                                                                                                          | សរុប                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                              | ២០         | ១៥                       | ១០             | ៥        | ០   |
| ការគណនាពិន្ទុសម្រាប់សូចនាករទី ៣                                                                                                          | សូចនាករទី ៣ គឺ “សូចនាករ៖ តើគម្រោងនោះគឺជាគម្រោងដែលមានអាទិភាពខ្ពស់បំផុតសម្រាប់ស្ត្រីឬទេ?”                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                           |            |                          |                |          |     |
|                                                                                                                                          | គម្រោងនេះមានអាទិភាពខ្ពស់បំផុត                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     |            |                          |                |          | ២០  |
|                                                                                                                                          | គម្រោងមួយផ្សេងទៀតមានអាទិភាពខ្ពស់ជាងនេះ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            |            |                          |                |          | ១០  |
|                                                                                                                                          | គម្រោងផ្សេងទៀតច្រើនជាងមួយមានអាទិភាពខ្ពស់ជាងនេះ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                    |            |                          |                |          | ០   |
| ការគណនាពិន្ទុសម្រាប់សូចនាករទី ៤                                                                                                          | សូចនាករទី ៤ គឺ “សូចនាករ៖ តើគម្រោងនោះគឺជាគម្រោងដែលមានអាទិភាពខ្ពស់បំផុតសម្រាប់បុរសឬទេ?”                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                             |            |                          |                |          |     |
|                                                                                                                                          | គម្រោងនេះមានអាទិភាពខ្ពស់បំផុត                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                     |            |                          |                |          | ២០  |
|                                                                                                                                          | គម្រោងមួយផ្សេងទៀតមានអាទិភាពខ្ពស់ជាងនេះ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            |            |                          |                |          | ១០  |
|                                                                                                                                          | គម្រោងផ្សេងទៀតច្រើនជាងមួយមានអាទិភាពខ្ពស់ជាងនេះ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                    |            |                          |                |          | ០   |
| ការគណនាពិន្ទុសម្រាប់ស្រុក                                                                                                                | <p>ពិន្ទុសម្រាប់ការវាយតម្លៃតាមបែបចូលរួមគឺផ្អែកលើពិន្ទុជាមធ្យមសម្រាប់គម្រោងនីមួយៗ។</p> <p>ពិន្ទុក៏អាចរាប់បញ្ចូលនូវលទ្ធផលនៃការវាយតម្លៃតាមបែបចូលរួម ដែលត្រូវបានធ្វើឡើងដោយស្រុកខ្លួនឯងផ្ទាល់ផងដែរ។</p> <p>ប្រសិនបើស្រុកបានធ្វើការវាយតម្លៃតាមបែបចូលរួម (ស្វ័យវាយតម្លៃ) ក្រុមវាយតម្លៃគួរតែពិនិត្យផ្ទៀងផ្ទាត់ការវាយតម្លៃនេះ ដោយពិនិត្យមើលទៅលើលទ្ធផល និងរូបថតដែលបានថតនៅអំឡុងពេលនៃស្វ័យវាយតម្លៃ។</p> <p>ការវាយតម្លៃតាមបែបចូលរួមដែលត្រូវបានធ្វើឡើងដោយស្រុក <b>មិនត្រូវ</b>ត្រូវបានរាប់បញ្ចូលទេ ប្រសិនបើ៖</p> <ul style="list-style-type: none"><li>• វាគឺជាគម្រោងមួយក្នុងចំណោមគម្រោងដូចគ្នា ដែលក្រុមវាយតម្លៃបានធ្វើការវាយតម្លៃរួច</li><li>• វាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ការវាយតម្លៃតាមបែបចូលរួមនោះមិនបានគោរពតាមនីតិវិធីត្រឹមត្រូវទេ</li><li>• លទ្ធផលមិនបានកត់ត្រាបានត្រឹមត្រូវទេ។</li></ul> <p>សម្រាប់រាល់ការវាយតម្លៃតាមបែបចូលរួមដែលធ្វើឡើងដោយស្រុក សូមគណនាមធ្យមភាគពិន្ទុសម្រាប់សូចនាករនីមួយៗសម្រាប់ស្វ័យវាយតម្លៃទាំងនោះ។</p> <p>បន្ទាប់មកទៀត គណនាមធ្យមភាគពិន្ទុនៃគម្រោងទាំងពីរដែលត្រូវបានវាយតម្លៃដោយក្រុមវាយតម្លៃ និងមធ្យមភាគពិន្ទុដែលត្រូវបានគណនាសម្រាប់ស្វ័យវាយតម្លៃ។</p> |            |                          |                |          |     |
| សូចនាករ                                                                                                                                  | គម្រោងទី ១                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                        | គម្រោងទី ២ | ស្វ័យវាយតម្លៃ (មធ្យមភាគ) | មធ្យមភាគពិន្ទុ | អតិបរិមា |     |
| អ្នកទទួលបានផលអាចបរិយាយអំពីគ្រោះមហន្តរាយដែលទាក់ទងទៅនឹងអាកាសធាតុដែលប៉ះពាល់ដល់ពួកគេផ្ទាល់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ និងពន្យល់អំពីវិធីដែល |                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                   |            |                          |                |          |     |

លេខាធិការដ្ឋាន គ.ជ.អ.ប មូលនិធិបន្តទៅនឹងការប្រែប្រួលអាកាសធាតុ  
ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត

សៀវភៅណែនាំស្តីពីការវាយតម្លៃលទ្ធផលនៃការអនុវត្ត

**ឧបសម្ព័ន្ធ ៦**

**វិធីសាស្ត្រសម្រាប់ការវាយតម្លៃតាមបែបចូលរួម**

|                                                                   |  |  |  |  |    |
|-------------------------------------------------------------------|--|--|--|--|----|
| គម្រោងអាចជួយកាត់បន្ថយហេតុប៉ះពាល់នៃគ្រោះមហន្តរាយ<br>នោះ            |  |  |  |  |    |
| ការវាយតម្លៃរបស់អ្នកទទួលបានទៅលើគុណភាពនៃការ<br>អនុវត្តគម្រោង        |  |  |  |  | ២០ |
| តើគម្រោងនោះគឺជាគម្រោងដែលមានអាទិភាពខ្ពស់បំផុត<br>សម្រាប់ស្ត្រីឬទេ? |  |  |  |  | ២០ |
| តើគម្រោងនោះគឺជាគម្រោងដែលមានអាទិភាពខ្ពស់បំផុត<br>សម្រាប់បុរសឬទេ?   |  |  |  |  | ២០ |
| <b>ពិន្ទុសរុប</b>                                                 |  |  |  |  |    |

ផែនការបណ្តុះបណ្តាលសម្រាប់វគ្គបណ្តុះបណ្តាល

ស្តីពីការវាយតម្លៃមូលនិធិបន្តនិងការប្រែប្រួលអាកាសធាតុផ្អែកលើលទ្ធផលនៃការអនុវត្ត

|                              | ប្រធានបទ                                                                           | សម្ភារដែលត្រូវការ                                                                                                    | រយៈពេលត្រូវការ            |
|------------------------------|------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------------|---------------------------|
| ១                            | តេស្តមុនពេលបណ្តុះបណ្តាល                                                            | ក្រដាសតេស្តមុន/ក្រោយពេលបណ្តុះបណ្តាល                                                                                  | ៣០ នាទី                   |
| ២                            | ទិដ្ឋភាពទូទៅនៃការវាយតម្លៃលទ្ធផលនៃការអនុវត្ត                                        | បទបង្ហាញជាកម្មវិធី Power Point ( ១៥ ស្លាយ )                                                                          | ៤៥ នាទី                   |
| ៣                            | ការពិនិត្យមើលឯកសារដែលត្រូវការ                                                      | ឧបសម្ព័ន្ធ ១                                                                                                         | ៣០ នាទី                   |
| ៤                            | សូចនាករសម្រាប់ផ្នែកទី ១ (គុណភាពគម្រោង)<br>ការវាយតម្លៃគុណភាពបច្ចេកទេស (ការពិភាក្សា) | ឧបសម្ព័ន្ធ ២                                                                                                         | ២០ នាទី                   |
| ៥                            | តារាងព័ត៌មានគម្រោង (ពិនិត្យមើល)                                                    | ឧបសម្ព័ន្ធ ៣                                                                                                         | ១០ នាទី                   |
| ៦                            | លំហាត់ជាក្រុម – ការវាយតម្លៃគុណភាពគម្រោង PBCRG                                      | ឧបសម្ព័ន្ធ ២<br>គំរូតារាងព័ត៌មានគម្រោង<br>គំរូ DCSC<br>គំរូផែនទីហានិភ័យនៃគ្រោះមហន្តរាយ<br>ការពិពណ៌នាអំពីលទ្ធផលគម្រោង | ៣០ នាទី                   |
| ៧                            | សូចនាករសម្រាប់ផ្នែកទី ២                                                            | ឧបសម្ព័ន្ធ ២                                                                                                         | ១០ នាទី                   |
| ៨                            | ការពិនិត្យមើលតារាងទិន្នន័យ PID                                                     | ឧបសម្ព័ន្ធ ៤                                                                                                         | ១០ នាទី                   |
| ៩                            | លំហាត់ជាក្រុម - ការវាយតម្លៃគុណភាពនៃដំណើរការអនុវត្ត                                 | ឧបសម្ព័ន្ធ ២<br>គំរូតារាងទិន្នន័យ PID                                                                                | ១០ នាទី                   |
| ១០                           | សូចនាករសម្រាប់ផ្នែកទី ៣                                                            | ឧបសម្ព័ន្ធ ២                                                                                                         | ១០ នាទី                   |
| ១១                           | ការពិនិត្យមើលតារាងអ្នកទទួលបានផល                                                    | ឧបសម្ព័ន្ធ ៥                                                                                                         | ៥ នាទី                    |
| ១២                           | លំហាត់ជាក្រុម៖ តារាងវាយតម្លៃដោយអ្នកទទួលបានផល                                       | ឧបសម្ព័ន្ធ ២<br>គំរូតារាងអ្នកទទួលបានផល                                                                               | ១៥ នាទី                   |
| ១៣                           | វិធីសាស្ត្រវាយតម្លៃតាមបែបចូលរួម                                                    | បទបង្ហាញជាកម្មវិធី Power Point ( ១០ ស្លាយ )                                                                          | ៣០ នាទី                   |
| ១៤                           | ការវាយតម្លៃតាមបែបចូលរួម៖ លំហាត់សម្តែងតួ                                            | សម្ភារសម្រាប់ល្បែងសម្តែងតួ                                                                                           | ៩០ នាទី                   |
| ១៥                           | សូចនាករសម្រាប់ផ្នែកទី ៣៖ សន្ទស្សន៍នៃការបញ្ចប់<br>ការប្រែប្រួលអាកាសធាតុ             | ឧបសម្ព័ន្ធ ២                                                                                                         | ៦០ នាទី                   |
| ១៦                           | សង្ខេប ព័ត៌មានត្រឡប់ និងការឆ្លើយតប                                                 | ឧបសម្ព័ន្ធ ២                                                                                                         | ១៥ នាទី                   |
| ១៧                           | តេស្តក្រោយពេលបណ្តុះបណ្តាល<br>ការវាយតម្លៃវគ្គបណ្តុះបណ្តាល                           | ក្រដាសតេស្តមុន/ក្រោយពេលបណ្តុះបណ្តាល<br>ទម្រង់វាយតម្លៃវគ្គបណ្តុះបណ្តាល                                                | ៣០ នាទី                   |
| ១៨                           | លទ្ធផលតេស្តមុន/ក្រោយពេលបណ្តុះបណ្តាល ការពិភាក្សា<br>និងព័ត៌មានត្រឡប់                |                                                                                                                      | ៣០ នាទី                   |
| រយៈពេលសរុបនៃវគ្គបណ្តុះបណ្តាល |                                                                                    |                                                                                                                      | ៨ ម៉ោង<br>( ១ ថ្ងៃកន្លះ ) |